



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

ឆ្នាំទី ១៧ លេខ ២៩

ត្រីមាសទី ០២ ឆ្នាំ ២០១៧

# **ព័ត៌មាន**

**ផ្សាយបញ្ជី**

**ទីស្តីការគណៈរដ្ឋមន្ត្រី**

**សារពាន**

**ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារពាង ប្រកាស**

**ក**

**មាតិកា**

**I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ**

**ព្រះរាជក្រឹត្យ**

- 09-04-2017 - ព្រះរាជក្រឹត្យ នស/រកត/04១៧/៣២៥ ស្តីពី ការធ្វើនិយ័តកម្មឋានន្តរស័ក្តិ និងថ្នាក់ ជូន មន្ត្រីរាជការ ចំនួន 04 នាក់ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២៨៤៤
- 09-04-2017 - ព្រះរាជក្រឹត្យ នស/រកត/04១៧/៣២៦ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំ ឆ្នាំ ដល់មន្ត្រីរាជការក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ២៤ រូប នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២៨៤៥
- 09-04-2017 - ព្រះរាជក្រឹត្យ នស/រកត/04១៧/៣២៧ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់តាម អតិថភាពការងារ ជាករណីពិសេស ដល់មន្ត្រីរាជការនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងមុខងារសាធារណៈ ចំនួន 0២ រូប ២៨៤៨
- 09-04-2017 - ព្រះរាជក្រឹត្យ នស/រកត/04១៧/៣២៨ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រី រាជការ ១២ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលដល់អាយុត្រូវចូលនិវត្តន៍ឆ្នាំ ២០១៧ ចំនួន ១២ រូប ២៨៤៩
- 09-04-2017 - ព្រះរាជក្រឹត្យ នស/រកត/04១៧/៣២៩ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់តាមអតិថភាព ការងារ ជាករណីពិសេស ដល់លោកជំទាវ **សុខ មុនី** នៃក្របខ័ណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល នៅក្រសួងកិច្ចការនារី ប្តូរ និងតម្លើងប្រភេទក្របខ័ណ្ឌ ស្របតាមឧបនិស្ស័យមុខតំណែង និង អតិថភាពការងារ ជាករណីពិសេស ដល់មន្ត្រីរាជការ 0២ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅក្រសួងកិច្ចការនារី ២៨៥១
- 09-04-2017 - ព្រះរាជក្រឹត្យ នស/រកត/04១៧/៣៣០ ស្តីពី ការតម្លើងថ្នាក់តាមអតិថភាពការងារ ជាករណី ពិសេស ដល់មន្ត្រីរាជការ ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅ ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន 0២ រូប ២៨៥២
- 09-04-2017 - ព្រះរាជក្រឹត្យ នស/រកត/04១៧/៣៣១ ស្តីពី ការតម្លើងឋានៈ ដល់អគ្គលេខាធិការរង ចំនួន 0២ រូប នៃអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ របស់ក្រសួងផែនការ ២៨៥៣

**១**

- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៣២ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ជួន នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ១២ រូប ២៨៥៤
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៣៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ជាតូបការ ចំពោះ អស់លោក ចំនួន ១១ រូប ២៨៥៦
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៣៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ជាតូបការ ចំពោះ ឯកឧត្តម ចំនួន 0៣ រូប ២៨៥៧
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៣៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក និងលោកស្រី ចំនួន ១៥ រូប ២៨៥៨
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៣៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ចំនួន ៨៨ រូប ២៨៥៩
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៣៧ ស្តីពី ការតែងតាំងឯកឧត្តម **ប៊ែន វិបុល** ជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បន្ថែមលើមុខងារបច្ចុប្បន្ន ២៨៦២

**II- រាជរដ្ឋាភិបាល**

**អនុក្រឹត្យ**

- ១៩-0៤-២0១៧ - អនុក្រឹត្យលេខ ៥0 អនក្រ.បក ស្តីពី ការកំណត់តំបន់សហគមន៍ នៃឧទ្យានជាតិ អូរយ៉ាដាវ លើផ្ទៃដីទំហំ ៥២៨,៩៧ ហិកតា (ប្រាំរយម្ភៃប្រាំបីហិកតា និងកៅសិប ប្រាំពីរអា) ស្ថិតក្នុងភូមិតាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ២៨៦៣
- ២0-0៤-២0១៧ - អនុក្រឹត្យលេខ ៥១ អនក្រ.បក ស្តីពី ការកែសម្រួលគណៈកម្មាធិការជាតិបណ្តុះបណ្តាល ២៨៦៧
- ២២-0៣-២0១៧ - អនុក្រឹត្យលេខ ៣៤៤ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងផ្ទាក់មន្ត្រីរាជការ តពី រាជកិច្ចលេខ ២៨ ២៨៧២
- ២៤-0៣-២0១៧ - អនុក្រឹត្យលេខ ៣៦0 អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ២៩៣២
- ២៤-0៣-២0១៧ - អនុក្រឹត្យលេខ ៣៦១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីសង្ឃ ២៩៣៣
- ២៧-0៣-២0១៧ - អនុក្រឹត្យលេខ ៣៦២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ២៩៣៤
- ២៧-0៣-២0១៧ - អនុក្រឹត្យលេខ ៣៦៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីសង្ឃ ២៩៣៥
- ២៨-0៣-២0១៧ - អនុក្រឹត្យលេខ ៣៦៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ២៩៣៦

## **ក**

២៨-០៣-២០១៧	-អនុក្រឹត្យលេខ ៣៦៥ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	២៩៣៧
២៨-០៣-២០១៧	-អនុក្រឹត្យលេខ ៣៦៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	២៩៣៨
២៨-០៣-២០១៧	-អនុក្រឹត្យលេខ ៣៦៧ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ណ	២៩៣៩
២៨-០៣-២០១៧	-អនុក្រឹត្យលេខ ៣៦៨ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយស សហមេត្រី	២៩៤១
២៨-០៣-២០១៧	-អនុក្រឹត្យលេខ ៣៦៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	២៩៤២
២៨-០៣-២០១៧	-អនុក្រឹត្យលេខ ៣៧០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	២៩៤៤
២៨-០៣-២០១៧	-អនុក្រឹត្យលេខ ៣៧១ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ណ	២៩៤៥
២៨-០៣-២០១៧	-អនុក្រឹត្យលេខ ៣៧២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	២៩៤៦

## **III- ការងារបណ្តាញក្រសួង**

### **ទិស្តីការរដ្ឋប្រវត្តិក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

២៤-០២-២០១៧	-ប្រកាសលេខ ២០៨ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់ ឆ្នាំ ២០១៧ របស់អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ	២៩៤៧
២៤-០២-២០១៧	-ប្រកាសអន្តរក្រសួងលេខ ២១០ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកា កម្មវិធី សម្រាប់ឆ្នាំ ២០១៧ របស់ក្រសួងកិច្ចការនារី	២៩៥២





**ព្រះរាជក្រឹត្យ**

យើង

នស/រកត/០៤១៧/៣២៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១:** និយ័តកម្មឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការ ចំនួន ០៤នាក់ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖

- ១-ឯកឧត្តម **ហ៊ុន ម៉ីនណារី** ពីឋានន្តរស័ក្តិ រមមន្ត្រី ថ្នាក់លេខ២ មកឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ២
- ២-ឯកឧត្តម **អេង ជាសាន** ពីឋានន្តរស័ក្តិ រមមន្ត្រី ថ្នាក់លេខ១ មកឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ២
- ៣-ឯកឧត្តម **ម៉ុល សុផា** ពីឋានន្តរស័ក្តិ រមមន្ត្រី ថ្នាក់លេខ៣ មកឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ២
- ៤-ឯកឧត្តម **ឯក រដ្ឋ** ពីឋានន្តរស័ក្តិ រមមន្ត្រី ថ្នាក់លេខ៣ មកឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤។

**មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៧  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

០១១១.១៧០៤.៣២៥

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចវិបុលសេនាភក្តិ សាយ ឈុំ**  
លេខ: ៣៤២ ស.ណ  
សម្រាប់ដើម្បីប្រើប្រាស់ជាភារប័ណ្ណប្រើប្រាស់  
រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៧  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
**សាយ សុខា**





១- ឯកឧត្តម ឡេង សែ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកឧត្តមមន្ត្រី ថ្នាក់លេខ ២
២- លោក ហៀង វាសនា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកឧត្តមមន្ត្រី ថ្នាក់លេខ ២
៣- ឯកឧត្តម សេង សក្កា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកឧត្តមមន្ត្រី ថ្នាក់លេខ ២
៤- លោក កែវ សម្បត្តិ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកឧត្តមមន្ត្រី ថ្នាក់លេខ ៣
៥- លោក ណាយ ស្រួល	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៦- ឯកឧត្តម ហេង សួរ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៧- លោក កុយ ទេពជារតុប	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
៨- លោក អ៊ុក ជារ៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
៩- លោក អ៊ុន ខេមរា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
១០- ឯកឧត្តម ហែម ម៉ិននី	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
១១- លោក ជី ស៊ីម៉ាណេត	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
១២- លោក ឡេង គុច	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៣- លោក អ៊ុច សាន់វ៉ាន់ឡុច	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៤- លោក អេត ហ៊ុនត	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៥- លោក លូ លីឃីម	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៦- លោក លី សុផា	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៧- លោក គុច ម៉ិនឡា	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៨- ឯកឧត្តម តឹម ឆឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៥ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៤	
១៩- ឯកឧត្តម ឃិន ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៥	
២០- លោក ត្រួត ចឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦	
២១- លោក ម៉ែម ពេជ្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦	
លោក ឆៀង សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦	
លោក អ៊ុត ណារ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦	





២៤- លោក ស្វាយ ចំបូធី

ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១

មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៧

**ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់  
ប្រមុខរដ្ឋស្តីទី**

១១៧.១៧០៤.៣២៧

**ហត្ថលេខា និងព្រះរាជលញ្ឆករ  
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ: ៣៤១ ស.ណ  
សំណៅដោយហត្ថលេខាសម្តេចអគ្គមហាសេនាបតីតេជោ  
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩១៧/៣៣២១៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិ និងថ្នាក់តាមអតីតភាពការងារ ជាករណីពិសេស ដល់មន្ត្រីរាជការ នៃក្របខ័ណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល នៅក្រសួងមុខងារសាធារណៈ ចំនួន ០២រូប :
- ១- លោក **ហុក គឹមហ៊ុន** ពីរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
  - ២- លោក **ច័ន្ទ សោភា** ពីរមន្ត្រី ថ្នាក់លេខ ២ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៧  
**ក្នុងព្រះបរមនាម និងនាមព្រះរាជត្រាស់បង្គាប់  
ប្រមុខរដ្ឋស្តីទី**

ស.ល. ១៧០៤. ៣៣០

**ហត្ថលេខា និងព្រះរាជលញ្ឆករ  
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ: ៣៤ ស.ណ  
សំណៅដល់លោកសម្តេចនាយករដ្ឋមន្ត្រី  
រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ ៧ ឆ្នាំ ២០១៧  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៤១៧/៣២៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការរដ្ឋនេអាកាសចរស៊ីវិល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយ ខ្សែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តម្កើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ១២ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅរដ្ឋលេខាធិការរដ្ឋនេអាកាសចរស៊ីវិល ដែលដល់អាយុត្រូវចូលនិវត្តន៍ឆ្នាំ ២០១៧ ៖

១-លោក	<b>តិក សាលី</b>	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកឧត្តមមន្ត្រី ថ្នាក់លេខ ១
២-លោក	<b>ហ៊ុន ឈឿន</b>	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកឧត្តមមន្ត្រី ថ្នាក់លេខ ២
៣-លោក	<b>សោម វ៉ាន់ឌុ</b>	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៤-លោកស្រី	<b>ស្វាយ សាឡើន</b>	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៥-លោក	<b>កង សម្បត្តិ</b>	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៦-លោក	<b>ឡុន រិន</b>	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៧-លោកស្រី	<b>ហាស ចរិយា</b>	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៨-លោក	<b>សំ សាឡើន</b>	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៩-លោក	<b>គឹម ស្រីន</b>	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤



១០-លោក	<b>កែវ សុផា</b>	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
១១-លោក	<b>កុយ ម៉ៅ</b>	ពីវរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
១២-លោក	<b>សេង ណារី</b>	ពីវរមន្ត្រី ថ្នាក់លេខ ២	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ១២ ឆ្នាំ ២០១៧

**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់  
ប្រមុខរដ្ឋស្តីទី**

១២៧.១៧០៤.៣៣១

**ហត្ថលេខា និងព្រះរាជលញ្ឆករ  
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ: ៣៤៧ ស.ណ  
សំណៅនៃលេខមានកម្លាំងអនុវត្ត  
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ១២ ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៤១៧/៣២៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តម្កើងឋានន្តរស័ក្តិ និងថ្នាក់តាមអតីតភាពការងារ ជាករណីពិសេស ដល់លោកជំទាវ **សុខ មុនី** ពី ឋានន្តរស័ក្តិរដ្ឋមន្ត្រី ថ្នាក់លេខ ១ មកឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងកិច្ចការនារី។
- មាត្រា ២ :** ប្តូរ និងតម្កើងប្រភេទក្របខ័ណ្ឌ ស្របតាមឧបនិស្ស័យមុខតំណែង និងអតីតភាពការងារ ជាករណីពិសេស ដល់មន្ត្រីរាជការ ០២ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងកិច្ចការនារី ៖
- ១- លោកស្រី **ត្រួង ចន្ទា** ពីនាយក្រុមការ ថ្នាក់លេខ ៥ មករដ្ឋមន្ត្រី ថ្នាក់លេខ ៣
  - ២- លោកស្រី **ឡៅ ចន្ទ្យារីក្ខ** ពីនាយក្រុមការ ថ្នាក់លេខ ៦ មករដ្ឋមន្ត្រី ថ្នាក់លេខ ៤
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

១៧/០៤/៣៣២

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចបិបុលសេនាភក្តិ សាយ ឈុំ**

លេខ: ៣៤៧ ស.ណ  
 សំណៅនៃលេខាតម្កើងនិងការតែងតាំង  
 រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ៤ ឆ្នាំ ២០១៧  
 អគ្គលេខាធិការនៃរដ្ឋាភិបាល

សាយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៤១៧/៣៣០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះបរមរាជវង្សកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ដំឡើងថ្នាក់តាមអតីតភាពការងារ ជាករណីពិសេស ដល់មន្ត្រីរាជការ ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ០២រូប :
- ១- លោក **ឡុង សារឿន** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកឧត្តមមន្ត្រី ថ្នាក់លេខ ១
  - ២- លោក **នេន វ៉ាលីយ** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកឧត្តមមន្ត្រី ថ្នាក់លេខ ១ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៧  
**គូងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់  
ប្រមុខរដ្ឋស្តីទី**

២១៧០៤.៣៣៣

**ហត្ថលេខា និងព្រះរាជលញ្ឆករ  
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**  
លេខ: ៣៤៧/ស.ណ  
សំណៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧  
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ២០១៧  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
**ស៊ុយ សុខា**





**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/០៤១៧/ ៣៣១១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះបរមរាជវាំង**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងផែនការ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ដំឡើងឋានៈដល់អគ្គលេខាធិការរង ចំនួន ០២រូប នៃអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ របស់ក្រសួងផែនការ :
- ១- ឯកឧត្តម **គៀង ធីត្យា** មានឋានៈស្មើ **អនុរដ្ឋលេខាធិការ**
  - ២- លោកជំទាវ **អន ឡាវី** មានឋានៈស្មើ **អគ្គនាយក** ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០១៧  
**អូងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

៣៣១១.១២០៤.៣៣៤

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**  
លេខ: ៣៧០ ស.ណ  
សំណៅរដ្ឋលេខាធិការដ្ឋាននៃក្រសួង  
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**





នស/រកត/០៩១៣/៩០៣

**ព្រះរាជក្រឹត្យ**  
**យើង**

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** កម្លាំងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- |    |            |                             |         |       |
|----|------------|-----------------------------|---------|-------|
| ១- | វរសេនីយ៍ឯក | <b>ចាន់ តុឌី</b>            | អគ្គលេខ | ០៩៧២  |
| ២- | វរសេនីយ៍ឯក | <b>ស៊ុយ សុគន្ធា</b>         | អគ្គលេខ | ០២០៤៧ |
| ៣- | វរសេនីយ៍ឯក | <b>ហេង សារឿន</b>            | អគ្គលេខ | ០៥៦២៥ |
| ៤- | វរសេនីយ៍ឯក | <b>ស៊ុយ សុខុម</b>           | អគ្គលេខ | ០៧២៦១ |
|    | វរសេនីយ៍ឯក | <b>ម៉ែន ស៊ុនសារីណារីក្ខ</b> | អគ្គលេខ | ២១០០៧ |
|    | វរសេនីយ៍ឯក | <b>អ៊ុន វិធី</b>            | អគ្គលេខ | ៣០១៦៤ |





៧- វេសនីយ័ងក	<b>ចាច ស៊ីណា</b>	អគ្គលេខ	៣១៦៣៤
៨- វេសនីយ័ងក	<b>ធី ចំរើនកុសល</b>	អគ្គលេខ	៥៤៥៧៧
៩- វេសនីយ័ងក	<b>ឃឹម សារ៉ាត់</b>	អគ្គលេខ	៥៤៨៧១
១០- វេសនីយ័ងក	<b>ឌុន ធារ៉ា</b>	អគ្គលេខ	៥៦៣៥២
១១- វេសនីយ័ងក	<b>ប៊ែន ប័ន្តសុខខេមរិន្ទ</b>	អគ្គលេខ	៦០៣៤៥
១២- វេសនីយ័ងក	<b>ឈាន ភារិន្ទ</b>	អគ្គលេខ	៦៧៦០៨ ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧

**គូចព្រះបរមនាម និងការព្រះរាជត្រាស់បង្គាប់  
ប្រមុខរដ្ឋស្តីទី**

**ហត្ថលេខា និងព្រះរាជលញ្ឆករ  
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

១១៧១.១៧៧០៤.៣៣៥

លេខ:៣៣៤ស.ណ  
សំណេរនៃលេខានុក្រឹត្យជាការបែកផ្សាយ  
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



### ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៧/ ៣៣៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
 នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

#### ឆ្នោសព្រះរាជទាន

នូវ


គ្រឿងឥស្សរិយយស ជាតុបករ

- |                     |                     |
|---------------------|---------------------|
| ១- លោក ហាត ស៊ីនាខ   | ៧- លោក បូរ ណារ៉េត   |
| ២- លោក ម៉ុន ថេង     | ៨- លោក ចក់ គង់      |
| ៣- លោក ហេង ចេឡែង    | ៩- លោក សុខ អេឡែង    |
| ៤- លោក គង់ សោភ័ណ្ណ  | ១០- លោក ជុន ម៉េងឡុន |
| ៥- លោក ម៉ុន ឆេង     | ១១- លោក ទេព សុធីរ ។ |
| ៦- លោក តាំង ម៉េងលាន |                     |

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧  
**ឥឡូវព្រះបរមនាថ និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

៣៣៣.១៣០៤.៣៣៦

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ: ៣៣៣ស.ណ  
 សំណៅដែលមានកម្រៃជាការចែកចាយ  
 រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
  
 សយ សុខា



### ព្រះរាជក្រឹត្យ

នស/រកត/០៤១៧/៣៣៤

យើង

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

#### ឧត្តរាស្រ្តព្រះរាជណាម

នូវ

គ្រឿងឥស្សរិយយស ជាតុបការ

- ១- ឯកឧត្តម ជា សំណាង
- ២- ឯកឧត្តម សំ សារ៉ាត
- ៣- ឯកឧត្តម ឡៅ សុខារម្ម

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៧  
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់  
ប្រមុខរដ្ឋស្តីទី

១១៧.១៧៧០៤.៣៣៧

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ: ១៧២ ស.ណ  
សំណៅដែលមានកម្រិតការចែកចាយ  
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល  
**សាយ សុខា**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៤១៧/៣៣៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

**ប្រោសព្រះរាជណាម**

**ឱ្យ**

**ក-គ្រឿងឥស្សរិយយស ជាតុបការ**  
១-ឯកឧត្តម **នេត មុនី**

**ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីខ្សែ**  
១-ឯកឧត្តម **ស៊ឹម ណារ៉ា** ៣-លោក **ឡុច ណារ៉ុ**  
២-ឯកឧត្តម **ស៊ឹម ស៊ីថា**

**គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា**  
១-ឯកឧត្តម **ចាន់ ពិសិដ្ឋ** ៤-លោក **រស់ គឹមលាង**  
២-លោក **គែច សុវណ្ណវិទ្យ** ៥-លោក **សំរិទ្ធ សុវិទ្យា**  
៣-លោក **ជា វិសុទ្ធ** ៦-លោកស្រី **ចិន ចន្រ្ទា**

**ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី**  
១-លោកស្រី **ឡឿន ណារី** ៣-លោក **ជា សតិភក្ត**  
២-លោក **ម៉ា ឈុំរ៉ាវីន** ៤-លោក **ឱម រដ្ឋសេ**

**ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា**  
-លោកស្រី **សេង គាតារា**

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧  
**ក្នុងព្រះបរមនាមនិងតាមព្រះរាជក្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

១៧៧៧-១៧៧៧.៣៣៥

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ: ៣៤៧ ស.ណ  
សំណៅជ្រើសយកតម្លៃជាការចែកចាយ  
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ៥ ឆ្នាំ ២០១៧  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**



**សយ សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៤១៧/៣៣៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

**ប្រោសព្រះរាជទាន**

**ទូទ**

**ក- គ្រឿងឥស្សរិយយស ជាតូបការ**

១-ឯកឧត្តម **ជា សុមេធី**

**ខ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឧត្តម**

១-ឯកឧត្តម **ខាត់ ចន**

១០-ឯកឧត្តម **ម៉ក ម៉ែន**

២-ឯកឧត្តម **សុខ យាត**

១១-លោកជំទាវ **ចិន សុផាន់នី**

៣-ឯកឧត្តម **ទេព មុរី**

១២-ឯកឧត្តម **កែវ សេន**

៤-ឯកឧត្តម **អ៊ុំ ម៉ែនឡេង**

១៣-ឯកឧត្តម **ម៉ុក ធារី**

៥-ឯកឧត្តម **ទេព សាវ៉ែន**

១៤-ឯកឧត្តម **ញឹក សុផុន**

៦-ឯកឧត្តម **ម៉ារ សារ៉ែន**

១៥-លោកជំទាវ **លៀង ស្រីម៉ែល**

៧-លោកជំទាវ **សៀម គន្ធីសិរី**

១៦-លោក **អ៊ុយ សាគុណ**

៨-ឯកឧត្តម **ពេជ្រ ហ៊ុន**

១៧-លោក **ឌុន សុគន្ធា**

៩-ឯកឧត្តម **ជូ អេង**

**គ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា**

១-ឯកឧត្តម **ចាន់ ថា**

៣-លោក **សោម តេន**

២-លោក **ហ៊ុន ចំរើន**

៤-លោកស្រី **តោត ណារ៉ែន**

**ឃ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី**

១-លោក **ប្រាជ្ញា សារ៉ែន**

៣-លោក **លី សិធី**

២-លោក **ឈាង សុវណ្ណារ៉ា**

៤-លោក **យ៉ា ពិឡុក**



៥- លោកស្រី ស៊ុត សុត្តារ៉ុក្ក

៧-លោក ឡាច ភីវ៉ាន់

៦-លោក យស ធុន

៨-លោក យ៉យ សុផុន

ខ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១-លោក ចាន់ សុផា

៧-លោក យ៉ាន់ សុវណ្ណឧត្តម

២-លោកស្រី ផាន់ សុផាឡើន

៨-លោកស្រី តុប សុគន្ធារី

៣-លោក គង់ សី

៩-លោក ម៉ី តុត្តា

៤-លោក ឡាច បន្ទា

១០-លោក ចាន់ រតនា

៥-លោក និត ចិន្តា

១១-លោក ស្រុប ឡាយ

៦-លោក ឡា សំរេត

គ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សមុទ្ធិ

១-លោកស្រី ឡាច វ៉ាន់

២១-លោកស្រី ឯក ច័ន្ទធីតា

២-លោក ឡាច ការៈ

២២-លោក ម៉ុន សិរី

៣-លោកស្រី យ៉ម សាឡើន

២៣-លោក យ៉ម ការឃ្យ

៤-លោក ស្មៅញូ សុតី

២៤-លោកស្រី ទិត្យ សាតុប

៥-លោក សិត សុំ

២៥-លោក ឡើន ភាព

៦-លោក ទេព សុភាព

២៦-លោក ទិន ថីប៊ុក

៧-លោក រាន សុផល

២៧-លោកស្រី ស្រេច សុវណ្ណចិន្តា

៨-លោក សុខ មករា

២៨-លោក មុត ច័ន្ទថន

៩-លោក ឈុន ណាត

២៩-លោកស្រី រស់ សុផល

១០-លោក សេង សុខជា

៣០-លោកស្រី រីន សុឡារី

១១-លោក ជួប សុម៉ាច័ន្ទ

៣១-លោក ចាន់ សុផា

១២-លោកស្រី ឯក សុនណាវី

៣២-លោកស្រី ឯម ម៉ុំ

១៣-លោកស្រី ហេង ធីតា

៣៣-លោក ហ៊ុន ចាន់ថន

១៤-លោក ហុក ជារ៉ា

៣៤-លោកស្រី ចាន់ ចាន់ឡាងធីណា

១៥-លោក ជា សារីម

៣៥-លោក ចាន់ សេងហេង

១៦-លោកស្រី ពនុល ម៉ាលីស

៣៦-លោកស្រី គឹម ចាន់ដុំ

១៧-លោក ឡើន ធារ៉ា

៣៧-លោក ម៉ុន វ៉ាន់

១៨-លោក ធី ម៉ូលីក្ខ

៣៨-លោកស្រី កង កាណាជា

១៩-លោកស្រី ធីយ សោតា

៣៩-លោក ឈីង ស៊ីថន

២០-លោកស្រី ហ៊ុន ស្រីល័ក្ខ

៤០-លោក សុខ សារុន



៤១-លោក ហួត និល  
 ៤២-លោក សូ មិត្ត  
 ៤៣-លោក សន វិបុល  
 ៤៤-លោក គន្ធា ជារ៉ុក្ក

៤៥-លោក ម៉ែម សារុន  
 ៤៦-លោក លាង ឡាន  
 ៤៧-លោក ខៀវ ស៊ីស្រី

រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៧  
 ក្នុងព្រះបរមនាម និងកាមព្រះរាជក្រាស់បង្គាប់  
 ប្រមុខរដ្ឋស្តីទី

០១៧.១៧០៤.៣៣៧

ហត្ថលេខា និងព្រះរាជលញ្ឆករ  
 សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ ៣៤០ ស.ណ  
 សំណៅជូនមានកម្មវិធានការបែកផ្សាយ  
 រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៧  
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៤១៧/១១១៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា១ :** តែងតាំងឯកឧត្តម **ម៉ែន វិបុល** ជា**អនុរដ្ឋលេខាធិការ** ក្រសួងធម្មការ និងសាសនា បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០១៧  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

១១១៧.១៧០៤.៣៤០

**ហត្ថលេខា និងព្រះរាជលញ្ឆករ**  
**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ: ៣២៩ ស.ណ  
សំណេរដែលមានតម្លៃជាការបែកជ្រាប  
រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១៧  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
**ស៊ុយ សុខា**







**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**  
លេខ:៥០.៧៧៧.៧៧

**អនុក្រឹត្យ**  
**ស្តីពី**

**ការកំណត់តំបន់សហគមន៍នៃខណ្ឌនគរភ្នំស្រះចក**  
**លើផ្ទៃដីទំហំ ៥២៨,៩៧ ហិកតា ( ប្រាំមួយម៉ឺនប្រាំបីហិកតា និងកៅសិបប្រាំពីររោ )**  
**ស្ថិតក្នុងភូមិសាស្ត្រក្រោយ ឃុំបឹងឃ្មុំ ស្រុកអូរយ៉ាងាច ខេត្តកោះកុង**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស៩០៣/០៩១៣/រកត/ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ ៩៤/នស/ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស០១៩៦/រកម//២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស១២៩/រកម/៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស០២០៨/រកម//០០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ

- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងបរិស្ថាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សម្រេច

មាត្រា១.-

ត្រូវបានកំណត់ជាតំបន់សហគមន៍នៃឧទ្យានជាតិអូរយ៉ាដាវ លើផ្ទៃដីទំហំ ៥២៨,៩៧ ហិកតា (ប្រាំរយម្ភៃប្រាំបីហិកតា និងកៅសិបប្រាំពីរអា) សម្រាប់ផ្តល់ជូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានស្ថិតនៅ ក្នុងភូមិតាកុកប្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានទីតាំងកំណត់ក្នុងផែនទីឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ និងមានចំណុចគោលតាមនិយាមកាដូចខាងក្រោម៖

និយាមកាគោល														
N	X	Y	N	X	Y	N	X	Y	N	X	Y	N	X	Y
1	753794	1502070	51	752755	1501987	101	756991	1499843	151	754633	1499899	201	755536	1501296
2	753780	1502090	52	752722	1502008	102	756910	1499789	152	754545	1499881	202	755588	1501330
3	753789	1502129	53	752718	1502015	103	756861	1499715	153	754550	1499920	203	755655	1501340
4	753740	1502096	54	752701	1502043	104	756783	1499636	154	754524	1499936	204	755723	1501403
5	753702	1502138	55	752687	1502048	105	756685	1499473	155	754541	1499970	205	756553	1501490
6	753722	1502171	56	752638	1502051	106	756601	1499331	156	754501	1500019	206	756686	1501407
7	753718	1502194	57	752590	1502043	107	756496	1499259	157	754530	1500094	207	756722	1501446
8	753658	1502162	58	752463	1502263	108	756415	1499035	158	754558	1500118	208	756755	1501432
9	753576	1502040	59	752457	1502257	109	756298	1499076	159	754626	1500136	209	757205	1501235
10	753522	1502013	60	752180	1502346	110	756268	1499067	160	754687	1500140	210	757215	1501156
11	753446	1502021	61	752153	1502355	111	756230	1498969	161	754779	1500202	211	757203	1501114
12	753449	1502122	62	752164	1502365	112	756266	1498860	162	754875	1500249	212	757189	1501049
13	753587	1502176	63	752199	1502369	113	756259	1498765	163	754902	1500261	213	757169	1501031
14	753619	1502227	64	752273	1502412	114	756151	1498760	164	754987	1500279	214	757117	1500985
15	753646	1502237	65	752314	1502445	115	756116	1498790	165	755041	1500246	215	757173	1500984
16	753716	1502306	66	752360	1502463	116	755961	1498769	166	755035	1500309	216	757214	1501069
17	753544	1502346	67	752482	1502504	117	755829	1498875	167	755155	1500306	217	757249	1501101
18	753609	1502427	68	752609	1502584	118	755804	1498907	168	755192	1500299	218	757312	1501197
19	753686	1502407	69	752654	1502660	119	756015	1499058	169	755195	1500168	219	757353	1501225
20	753810	1502290	70	752673	1502727	120	756029	1499178	170	755249	1500128	220	757418	1501195
21	753833	1502249	71	752806	1502776	121	755973	1499201	171	755210	1500017	221	757500	1501028
22	753833	1502136	72	752894	1502934	122	755830	1499443	172	755350	1500048	222	757554	1500965
23	753828	1502118	73	752761	1503007	123	755807	1499558	173	755396	1500070	223	757569	1501000
24	753227	1503142	74	752690	1502994	124	755758	1499497	174	755455	1500110	224	757679	1501014
25	753396	1503005	75	752605	1503021	125	755636	1499373	175	755501	1500216	225	757608	1500893
26	753445	1502845	76	752353	1503142	126	755554	1499244	176	755507	1500303	226	757425	1500633
27	753438	1502793	77	752302	1503101	127	755483	1499284	177	755440	1500361	227	757313	1500581
28	753579	1502616	78	752267	1503081	128	755475	1499288	178	755407	1500391	228	757107	1500199
29	753535	1502574	79	752218	1503038	129	755411	1499299	179	755402	1500447	229	757160	1500156
30	753517	1502552	80	752154	1502990	130	755392	1499281	180	755423	1500489	230	756423	1500403
31	753332	1502551	81	752123	1502963	131	755272	1499403	181	755407	1500553	231	755645	1500664
32	753324	1502522	82	752097	1502977	132	755196	1499424	182	755438	1500628	232	755645	1500664
33	753298	1502475	83	752070	1503007	133	755192	1499480	183	755376	1500682	233	755644	1500664
34	753072	1502431	84	752079	1503044	134	755067	1499554	184	755307	1500738	234	755733	1501419
35	752963	1502342	85	752142	1503115	135	755087	1499679	185	755337	1500799	235	755847	1501449
36	752957	1502325	86	752200	1503154	136	755094	1499732	186	755336	1500843	236	755925	1501352
37	752953	1502290	87	752220	1503195	137	755056	1499792	187	755354	1500871	237	756300	1501333
38	752978	1502256	88	752241	1503230	138	755060	1499866	188	755383	1500867	238	756292	1501384
39	752949	1502226	89	752266	1503292	139	755060	1499885	189	755406	1500878	239	756294	1501470
40	752990	1502207	90	752300	1503345	140	754934	1499865	190	755455	1500952	240	756351	1501611
41	753010	1502170	91	752335	1503372	141	754914	1499789	191	755459	1500995	241	756456	1501730
42	753018	1502142	92	752393	1503420	142	754826	1499793	192	755439	1500999	242	756427	1501737
43	752930	1502096	93	752875	1503143	143	754823	1499770	193	755441	1500987	243	756445	1501777
44	752929	1502068	94	753227	1503142	144	754859	1499719	194	755441	1500963	244	756503	1501803
45	752949	1502058	95	755723	1501403	145	754833	1499669	195	755300	1500905	245	756538	1501758
46	752970	1502025	96	755636	1500659	146	754742	1499645	196	755207	1500968	246	756498	1501624
47	752932	1501972	97	755643	1500656	147	754619	1499753	197	755213	1501008	247	756553	1501490
48	752924	1501968	98	756420	1500396	148	754613	1499781	198	755468	1501072			
49	752896	1501958	99	757167	1500145	149	754590	1499815	199	755505	1501170			
50	752793	1502017	100	757102	1499968	150	754650	1499893	200	755478	1501297			

**មាត្រា ២.-**

តំបន់សហគមន៍នៃឧទ្យានជាតិអូរយ៉ាដាវ ស្ថិតនៅក្នុងភូមិតាកុកប្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានកំណត់ជាតំបន់គ្រប់គ្រងដែលបម្រើឱ្យការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច របស់ប្រជាជន មូលដ្ឋាន។ រាល់ការចេញប័ណ្ណសម្គាល់កម្មសិទ្ធិដី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីដីនៅក្នុងតំបន់នេះត្រូវមាន ការបញ្ជាក់យល់ព្រមជាមុនពីក្រសួងបរិស្ថាន ដោយអនុលោមតាមច្បាប់ភូមិបាល។

**មាត្រា ៣.-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៤.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់គ្រងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
**សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា**



**នាយករដ្ឋមន្ត្រី**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**  
**លេខ: ៥១ អនក្រ.បក**

**អនុក្រឹត្យ**  
**ស្តីពី**

**ការកែសម្រួលគណៈកម្មាធិការជាតិបណ្តុះបណ្តាល**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពី ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ៦៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ ស្តីពីការបង្កើត គណៈកម្មាធិការជាតិបណ្តុះបណ្តាល
- បានឃើញអនុក្រឹត្យលេខ២០៣ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួល មាត្រា២ ថ្មី នៃអនុក្រឹត្យលេខ១៧៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកែសម្រួល មាត្រា២ ថ្មី នៃអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៨ ស្តីពីការកែសម្រួល មាត្រា២ នៃអនុក្រឹត្យលេខ៦៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ ស្តីពីការបង្កើត គណៈកម្មាធិការជាតិបណ្តុះបណ្តាល
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនា សម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**សម្រេច**

**មាត្រា ១.-**

ត្រូវបានកែសម្រួលគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដែលហៅកាត់ថា "គ.ជ.ប.ប" ដើម្បីសម្របសម្រួល ជាមួយក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធនានា ដើម្បីអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយ តបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចបច្ចុប្បន្ន និងទៅអនាគតនៅកម្ពុជា។

**មាត្រា ២.-**

**គ.ជ.ប.ប** មានសមាសភាពដូចតទៅ៖

- រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធាន
- រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធាន
- រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធាន
- រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុប្រធាន
- ប្រធានសភាមុខរបរ និងមីក្រូសហគ្រាស អនុប្រធាន
- តំណាងនិយោជក អនុប្រធាន
- តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាជិក
- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
- តំណាងក្រសួងផែនការ សមាជិក
- តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម សមាជិក
- តំណាងក្រសួងទេសចរណ៍ សមាជិក
- តំណាងក្រសួងពាណិជ្ជកម្ម សមាជិក
- តំណាងក្រសួងរ៉ែ និងថាមពល សមាជិក
- តំណាងក្រសួងសុខាភិបាល សមាជិក
- តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិក
- តំណាងក្រសួងកិច្ចការនារី សមាជិក
- តំណាងក្រសួងអភិវឌ្ឍន៍ជនបទ សមាជិក
- តំណាងក្រសួងធនធានទឹក និងឧតុនិយម សមាជិក
- តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិក
- តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាជិក
- តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាជិក
- តំណាងក្រសួងបរិស្ថាន សមាជិក
- តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក



- ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ សមាជិក
- តំណាងនិយោជក ចំនួន ៤ រូប សមាជិក
- តំណាងសភាពាណិជ្ជកម្ម ចំនួន ១ រូប សមាជិក
- តំណាងនិយោជិត ចំនួន ៤ រូប សមាជិក
- តំណាងអ្នកផ្តល់ការបណ្តុះបណ្តាល ចំនួន ៣ រូប សមាជិក
- អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ  
នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាយកប្រតិបត្តិ

សមាសភាពជាក់ស្តែងរបស់ **គ.ជ.ប** ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

- គណៈកម្មាធិការជាតិបណ្តុះបណ្តាល អាចអញ្ជើញតំណាងអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល ចំនួន ០៣រូប ចូលរួមបាន។
- គណៈកម្មាធិការជាតិបណ្តុះបណ្តាលមានអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាលេខាធិការដ្ឋានអចិន្ត្រៃយ៍។

**មាត្រា ៣.-**

គណៈកម្មាធិការជាតិនេះមានតួនាទី និងភារកិច្ចដូចតទៅ៖

- រៀបចំគោលនយោបាយ និងគម្រោងផែនការជាតិសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
- សម្របសម្រួល និងតំរូវទិសការងារអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
- លើកគម្រោងកែទម្រង់ និងអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យក្លាយជាប្រព័ន្ធមួយដែល៖
  - មានគុណភាព និងប្រសិទ្ធភាពខ្ពស់
  - ផ្សារភ្ជាប់ទៅនឹងអាទិភាពនៃការអភិវឌ្ឍន៍ជាតិ
  - ឆ្លើយតបទៅនឹងតម្រូវការរបស់ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ។ល។
  - មានទំនាក់ទំនងរវាងកន្លែងធ្វើការងារ និងគ្រឹះស្ថានបណ្តុះបណ្តាល

**មាត្រា ៤.-**

- គណៈកម្មាធិការជាតិ ត្រូវជ្រើសតាំងសមាជិករបស់ខ្លួន ៩រូប ធ្វើជាគណៈកម្មការប្រតិបត្តិ ដែលមានសមាសភាពដូចខាងក្រោម៖

- រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធាន
- រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធាន
- តំណាងក្រសួង ឬស្ថាប័នរាជរដ្ឋាភិបាល ចំនួន ២រូប សមាជិក
- តំណាងនិយោជក ចំនួន ២រូប សមាជិក



- តំណាងនិយោជិត ចំនួន ២រូប សមាជិក
- តំណាងអ្នកផ្តល់ការបណ្តុះបណ្តាល ចំនួន ១រូប សមាជិក
- គណៈកម្មការប្រតិបត្តិអាចអញ្ជើញតំណាងអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលចំនួន ១រូប ចូលរួមបាន។
- គណៈកម្មការប្រតិបត្តិនេះ មានអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជា លេខាធិការដ្ឋានអចិន្ត្រៃយ៍។

**មាត្រា ៥.-**

គណៈកម្មការប្រតិបត្តិនេះមានតួនាទី និងភារកិច្ច៖

- គ្រប់គ្រងក្នុងនាមគណៈកម្មាធិការជាតិ នូវមូលនិធិជាតិបណ្តុះបណ្តាល។
- រៀបចំកម្មវិធី និងរៀបរៀងប្រជុំរបស់គណៈកម្មាធិការជាតិ។
- លើកសំណើដែលពាក់ព័ន្ធដល់ការងារអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជូនគណៈកម្មាធិការ ជាតិពិនិត្យ និងសម្រេច។

**មាត្រា ៦.-**

នៅតាមរាជធានី-ខេត្តត្រូវបង្កើតឱ្យមានគណៈកម្មាធិការសម្របសម្រួលការងារអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្នាក់រាជធានី-ខេត្ត ដែលហៅកាត់ថា គណៈកម្មាធិការរាជធានី-ខេត្តបណ្តុះបណ្តាល។ សមាសភាពគណៈ កម្មាធិការនេះរួមមាន៖ អភិបាលរាជធានី-ខេត្តជាប្រធាន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាអនុប្រធាន ប្រធានមន្ទីរពាក់ព័ន្ធ តំណាងអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល តំណាងនិយោជក តំណាងនិយោជិត និង តំណាងអ្នកផ្តល់ការបណ្តុះបណ្តាលជាសមាជិក ហើយមានការិយាល័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្ត ជាលេខាធិការដ្ឋាន។

សមាសភាព ការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិការរាជធានី-ខេត្តបណ្តុះបណ្តាល ត្រូវកំណត់ ដោយប្រកាសរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល។

**មាត្រា ៧.-**

គ.ជ.ប មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

**មាត្រា ៨.-**

គ.ជ.ប មានប្រភពធនធានផ្គត់ផ្គង់ដោយថវិកាជាតិជាកញ្ចប់ថវិកាដោយឡែកនៅក្នុងក្របខណ្ឌថវិកា ប្រចាំឆ្នាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គ.ជ.ប មានសិទ្ធិទទួល គ្រប់គ្រង និងចាត់ចែងមូលនិធិដែលទទួលបានពីប្រភពហិរញ្ញប្បទាន សហប្រតិបត្តិការជាមួយដៃគូជាតិ អន្តរជាតិ និងពីប្រភពផ្សេងៗទៀតសម្រាប់បំពេញការងាររបស់ខ្លួន។

**មាត្រា ៩.-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។



**មាត្រា ១០.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត គណៈកម្មាធិការជាតិបណ្តុះបណ្តាលត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីជម្រាបជូន  
**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**  
**នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា**  
ដើម្បីគោរពស្នើសុំហត្ថលេខា  
**រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ**

**អ៊ុន សំហេង**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ



តមកពីរាជកិច្ចលេខ ២៨

**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ...៣៤៤...*អនក្រ.ន*

**អនុក្រឹត្យ**

**ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និង កីឡា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តម្កើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការចំនួន ៤ ៤៦០ រូប នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅ ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ដូចមានរាយនាមខាងក្រោម៖

- ១ - លោក **ឡេង វិទ្យុ** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
- ២ - លោកស្រី **សារី វណ្ណី** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៨៩៥ -	លោក	<b>ខឹម ហាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៩៦ -	លោក	<b>ផូ ម៉ិនធឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៩៧ -	លោក	<b>ឈិន គុសល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៩៨ -	លោក	<b>អ៊ុយ តូចហុច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៩៩ -	លោក	<b>នង ស៊ីណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩០០ -	លោក	<b>ឈុក នក់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩០១ -	លោកស្រី	<b>មួង ចត្ត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩០២ -	លោក	<b>សែ សុដាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩០៣ -	លោក	<b>ចេង សុរិយា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩០៤ -	លោកស្រី	<b>ខុន សុចិន្ទា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩០៥ -	លោក	<b>ធឿន សុទ្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩០៦ -	លោក	<b>ផាច វរៈ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៩០៧ -	លោក	<b>ម៉ៅ ស៊ីថា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៩០៨ -	លោក	<b>ឈន សុដា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៩០៩ -	លោក	<b>គម ឆុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៩១០ -	លោក	<b>សួន ម៉ានិត្យ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៩១១ -	លោក	<b>លាង សុខសី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៩១២ -	លោក	<b>ចិន ហុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៩១៣ -	លោក	<b>ស៊ឹម សុខហេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៩១៤ -	លោក	<b>ម៉េង សី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៩១៥ -	លោក	<b>ហេង វិបុល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៩១៦ -	លោក	<b>ហេង សាយស៊ីថន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩១៧ -	លោក	<b>រិក្ខ ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩១៨ -	លោក	<b>ចាន់ ត្រជេត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩១៩ -	លោកស្រី	<b>ស៊ិន ចិន្ដា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២០ -	លោក	<b>តាន់ សុខា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២១ -	លោក	<b>ម៉េង ស៊ីថា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២២ -	លោក	<b>ហាស វណ្ណី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៩២៣ -	លោក	<b>រស់ រ៉េត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២៤ -	លោក	<b>នន់ ភី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២៥ -	លោក	<b>ពេជ្រ សុសាន់ជារា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២៦ -	លោក	<b>សេង គឹមអាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២៧ -	លោក	<b>ជុំ ចាន់ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២៨ -	លោក	<b>ហុន សុផាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២៩ -	លោក	<b>ហ៊ុន ពុទ្ធរត្នី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩៣០ -	លោក	<b>កៅ នារាយ្យឡា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩៣១ -	លោក	<b>ឈាន ចាសនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩៣២ -	លោក	<b>ថ្នាំល់ សុគន្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩៣៣ -	លោកស្រី	<b>ស្រី គឹមស៊ីន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩៣៤ -	លោកស្រី	<b>សាយ ស្រី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩៣៥ -	លោក	<b>នី ឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩៣៦ -	លោកស្រី	<b>ឯម ចុះឡានី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៩៣៧ -	លោកស្រី	<b>វង រុទ្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩៣៨ -	លោក	<b>ម៉ុក សារឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៣៩ -	លោក	<b>មី សេងលាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៤០ -	លោក	<b>ហេង ស៊ី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៤១ -	លោក	<b>ស៊ី យន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៤២ -	លោក	<b>ឡុង វ៉ានុយ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៤៣ -	លោក	<b>ជ័យ វណ្ណធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៤៤ -	លោក	<b>ហ៊ុំ កាំច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៤៥ -	លោក	<b>គល សាមុត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៤៦ -	លោក	<b>ម៉ិច ជួប</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៤៧ -	លោក	<b>គ គូម៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៤៨ -	លោក	<b>ឡាន ជាន់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៤៩ -	លោក	<b>ជួន ខៀវ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥០ -	លោក	<b>រ៉ុំ សោភ័ណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៩៥១ -	លោក	<b>ស៊ិន វិធា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥២ -	លោក	<b>ប៉ែន សំបូរ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៣ -	លោក	<b>គុយ ហាក់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៤ -	លោក	<b>ហ៊ុន សុជាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៥ -	លោក	<b>ម៉ិច សុខម៉េង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៦ -	លោក	<b>ទូច គន្ធា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៧ -	លោក	<b>វ៉ាន់ សុខឃាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៨ -	លោក	<b>វ៉ាន់ សុខា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៩ -	លោក	<b>គុច អិម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៦០ -	លោក	<b>ទូ ជានី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៦១ -	លោក	<b>សេក វិសាល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៦២ -	លោក	<b>ឡេង សេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៦៣ -	លោក	<b>ពេជ្រ សាន់ន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៦៤ -	លោក	<b>អ៊ឹម សុដន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៩៦៥ -	លោក	<b>សោម ដីសុច្ឆ័យ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៦៦ -	លោក	<b>ស៊ាន វុឌ្ឍិ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៦៧ -	លោក	<b>ហារ៉ាង រិទ្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៦៨ -	លោក	<b>សុខ កាឌីម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៦៩ -	លោកស្រី	<b>ចាន់ សុភធួ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៧០ -	លោកស្រី	<b>សុខ សុវណ្ណគុណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៧១ -	លោកស្រី	<b>ឈឹម ណារឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៧២ -	លោកស្រី	<b>លី សំគ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៧៣ -	លោកស្រី	<b>ពេញ សំណាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៧៤ -	លោកស្រី	<b>ព្រហ្ម សុថាវ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៧៥ -	លោក	<b>តេង វណ្ណឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៧៦ -	លោក	<b>ថា សំអូន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៧៧ -	លោក	<b>ជួន ផល្លិត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៧៨ -	លោក	<b>ឡុង ផល្លា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២



៩៧៩ -	លោក	<b>ឡុង ដារិត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៨០ -	លោក	<b>ម៉ិច ភ័នុច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៨១ -	លោក	<b>អេង ឡុង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៨២ -	លោក	<b>គែវ ប្រាក់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៨៣ -	លោក	<b>ឥក រិទ្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៨៤ -	លោក	<b>គែវ សម្បូស្ស</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៨៥ -	លោក	<b>ឃ្មៅ បញ្ញាវុធិ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៨៦ -	លោក	<b>ហែម គុណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៨៧ -	លោក	<b>គុល សុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៨៨ -	លោក	<b>ជិន វ៉ាន់ថា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៨៩ -	លោក	<b>សាវ ឥ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩០ -	លោក	<b>សែម ឡើង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩១ -	លោកស្រី	<b>ផូ រិក័ង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩២ -	លោក	<b>គូ ដេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៩៩៣ -	លោក	<b>ខែម រ៉ែន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩៤ -	លោក	<b>គង់ សុខុឌ្រី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩៥ -	លោក	<b>សៀង រឹម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩៦ -	លោក	<b>សុខ ឆាវ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩៧ -	លោក	<b>សន សុផានី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩៨ -	លោកស្រី	<b>គង់ សុភាព</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩៩ -	លោក	<b>លឹម ឆៀន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០០០ -	លោក	<b>ម៉ាន់ និវត្តន៍</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០០១ -	លោកស្រី	<b>ជួន សុភ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០០២ -	លោក	<b>ចៀម ស៊ីផាវ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០០៣ -	លោកស្រី	<b>ស បុណ្ណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០០៤ -	លោកស្រី	<b>ន ទីណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០០៥ -	លោក	<b>ហ្ស សុភាព</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០០៦ -	លោក	<b>មី សាវុធ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១០០៧ -	លោក	<b>ឡាយ ម៉ូ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០០៨ -	លោក	<b>ចេង សារ៉េត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០០៩ -	លោក	<b>ខឹម មុនី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០១០ -	លោក	<b>ហេង មុនី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០១១ -	លោក	<b>ម៉ួន សុភ័ក្ត្រ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០១២ -	លោក	<b>កង ពុទ្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០១៣ -	លោក	<b>រ៉ាយ សាវ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០១៤ -	លោក	<b>សិ ម៉ិនណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១០១៥ -	លោក	<b>ណុម គុម្ពី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០១៦ -	លោក	<b>សុខ ជានិ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១០១៧ -	លោក	<b>ពេញ ស៊ីវ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១០១៨ -	លោក	<b>ហៀក សុផល្លី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០១៩ -	លោក	<b>ច័ន្ទ ម៉ិនធឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០២០ -	លោក	<b>ឃុន បញ្ញាគុណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១០២១ - លោក	<b>សួន សាន្ត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០២២ - លោកស្រី	<b>ទិន ភត្ន័រ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០២៣ - លោក	<b>គោត សុវណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០២៤ - លោកស្រី	<b>ទឹម សុភឃ្លា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០២៥ - លោក	<b>រស់ ប៊ុនថន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០២៦ - លោក	<b>អាន លឹមខេន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០២៧ - លោក	<b>គម រុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០២៨ - លោក	<b>គា ទិត្យ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០២៩ - លោក	<b>សម្ប សុធា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៣០ - លោកស្រី	<b>ចាន់ សុខេន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៣១ - លោក	<b>ស៊ុយ សុទ្ធាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៣២ - លោក	<b>ប៉ុម សេងសី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៣៣ - លោក	<b>យុន សារ៉ាតុធ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៣៤ - លោក	<b>ឃ្មើយ សុជា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១០៣៥ -	លោក	<b>ស៊ី សាវុត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៣៦ -	លោក	<b>គន សុវណ្ណារិទ្ធ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៣៧ -	លោកស្រី	<b>សុខ ហ៊ុច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៣៨ -	លោក	<b>វ៉ាន់ សុវត្ថារ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៣៩ -	លោកស្រី	<b>ជិញ សុគន្ធា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៤០ -	លោក	<b>សុិន ពិសិដ្ឋ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៤១ -	លោក	<b>ខុច ឌីវាន់កា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៤២ -	លោក	<b>លី គមសាយ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៤៣ -	លោកស្រី	<b>អ៊ុំ សុផានី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៤៤ -	លោក	<b>ដុច សេងនីន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៤៥ -	លោក	<b>ឈិន គ្រីន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៤៦ -	លោក	<b>ហ៊ុន លឹម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៤៧ -	លោកស្រី	<b>ព្រំ សុធារី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៤៨ -	លោក	<b>ថៃត សំរុល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១០៤៩ -	លោកស្រី	<b>គួន ចាម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៥០ -	លោកស្រី	<b>ស៊ីង សគ្យា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៥១ -	លោក	<b>គុយ ពៅវិចិត្រ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៥២ -	លោក	<b>ហៃ សោភា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៥៣ -	លោក	<b>សួរ វណ្ណស៊ី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៥៤ -	លោក	<b>ម៉ុំ សុផាន់ណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៥៥ -	លោក	<b>លឹម ម៉ឺនធា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៥៦ -	លោក	<b>រស់ ទ្រី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០៥៧ -	លោក	<b>គន សិទ្ធិគុណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០៥៨ -	លោកស្រី	<b>ចេម ហ៊ានីនីន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០៥៩ -	លោក	<b>កាយ ណាមោន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦០ -	លោក	<b>ស សុផានណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦១ -	លោក	<b>គង់ សំឡាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦២ -	លោក	<b>ស ស៊ីមលុះ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១០៦៣ -	លោក	<b>ទេព ផល្លីណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦៤ -	លោក	<b>ព្រាម សុជាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦៥ -	លោក	<b>គម ឡេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១០៦៦ -	លោក	<b>សរ សារ៉េត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១០៦៧ -	លោក	<b>លី ចន្ទ្រះ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១០៦៨ -	លោក	<b>ឡៅ តា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៦៩ -	លោក	<b>មី ម៉ុនសុផុនី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១០៧០ -	លោក	<b>អ៊ុន ស៊ីវណ្ណាថា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៧១ -	លោក	<b>គៅ លុយលៅ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០៧២ -	លោក	<b>ខៀវ មុនី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៧៣ -	លោក	<b>ប្រុញ លេនី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៧៤ -	លោកស្រី	<b>ចាន់ ជេន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៧៥ -	លោក	<b>ថា សាវ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៧៦ -	លោក	<b>ហួត ស៊ុនណារ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

១០៧៧ - លោក	<b>គួច យូហាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៧៨ - លោក	<b>អ៊ូ ឌុន្ទី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៧៩ - លោក	<b>ភា គាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៨០ - លោក	<b>ឥ ខេន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៨១ - លោក	<b>ឃួន គូនី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៨២ - លោក	<b>ស្រី សុភាព</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៨៣ - លោក	<b>ហិន ហេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៨៤ - លោក	<b>ប្រាក់ ឃី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៨៥ - លោក	<b>លី ឡែងហេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៨៦ - លោក	<b>ជី សំណាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៨៧ - លោក	<b>ម៉ែន ណារិន្ទ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១០៨៨ - លោក	<b>ស៊ុន វណ្ណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៨៩ - លោក	<b>ឆេង រត្នស្រី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៩០ - លោក	<b>ស៊ុន វ៉ាន់ណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣



១០៩១ -	លោក	<b>ស្រី កែវវរ្ម័ន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៩២ -	លោក	<b>ឡាំ គបសុខ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១០៩៣ -	លោក	<b>លៀម ឥមចូរ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៩៤ -	លោកស្រី	<b>ថាត សុភន្ទារី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៩៥ -	លោក	<b>មេ ឡាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៩៦ -	លោក	<b>រដ្ឋ ចន្ទា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៩៧ -	លោក	<b>ឡេង សុភាវឿ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៩៨ -	លោក	<b>សោម សុផា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៩៩ -	លោក	<b>អិរ សេងអេន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១០០ -	លោកស្រី	<b>អ៊ុន យុទ្ធិណារ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១០១ -	លោកស្រី	<b>នេង តេងឈុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១០២ -	លោកស្រី	<b>ហួត ម៉ានី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១០៣ -	លោក	<b>សុយ ឧត្តម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១០៤ -	លោក	<b>អ៊ុត សារ៉េន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១១០៥ -	លោក	<b>គឹម អៀង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១០៦ -	លោកស្រី	<b>ជាំ ប៊ុនលីន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១០៧ -	លោក	<b>សួង វិសុទ្ធ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១០៨ -	លោក	<b>ហាក់ គុសល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១០៩ -	លោកស្រី	<b>ខាំ ផល្លា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១១០ -	លោក	<b>ម៉ុំ ក្រេម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១១១ -	លោក	<b>ឆត ចាន់ឡា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១១២ -	លោក	<b>នុត ធីតុត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១១៣ -	លោក	<b>ឈុន សំ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១១៤ -	លោកស្រី	<b>សោម សុគន្ធា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១១៥ -	លោក	<b>ធឿម ភារៈ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១១៦ -	លោក	<b>សាយ ឡាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១១៧ -	លោក	<b>ឃី វៃវ៉ាន់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១១៨ -	លោកស្រី	<b>ខ្វាន់ សំរាល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១១១៩ -	លោក	<b>ស សេងហិត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១២០ -	លោក	<b>លាង លឹមអេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១២១ -	លោក	<b>ព្រំ ម៉ុនលី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១២២ -	លោក	<b>សុភ័ក្ត្រ ព្រំ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១២៣ -	លោកស្រី	<b>ស្រេង សុខឡេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១២៤ -	លោកស្រី	<b>ងាម នាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១២៥ -	លោក	<b>វ៉ាន់ សុភារុដ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១២៦ -	លោកស្រី	<b>លី សុគន្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១២៧ -	លោក	<b>គែវ គុណដាវុដ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១២៨ -	លោកស្រី	<b>ហែម រ៉ាឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១២៩ -	លោក	<b>អិរម ស៊ីណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៣០ -	លោកស្រី	<b>អ៊ុន ម៉ារឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៣១ -	លោក	<b>ឈិន គៃឈាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៣២ -	លោកស្រី	<b>ម៉ែន និងល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១១៣៣ -	លោក	<b>អៀម ដោតតក្សា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៣៤ -	លោក	<b>គែត ធនុ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៣៥ -	លោក	<b>សាយ ស៊ីនដេត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៣៦ -	លោក	<b>ជៀម ឌុធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៣៧ -	លោកស្រី	<b>អិណ គុណាម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៣៨ -	លោក	<b>ម៉ឺន សេរីវណ្ណៈ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៣៩ -	លោកស្រី	<b>សំ ចាន់សីជា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៤០ -	លោក	<b>រស់ សារ៉េម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៤១ -	លោក	<b>យ៉ែម ណែតណារទិត្យ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៤២ -	លោក	<b>ឈត់ ស្បៀង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៤៣ -	លោក	<b>ស្រីន ស្រី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៤៤ -	លោក	<b>គង់ យូរ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៤៥ -	លោក	<b>លន់ រតនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៤៦ -	លោក	<b>សន សុផល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១១៤៧ - លោកស្រី	<b>វិទ្ធី ជារីញ៉ែត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៤៨ - លោក	<b>ហ៊ឺ សង្ឃត្ត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៤៩ - លោក	<b>ផ្នំ ហោន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥០ - លោក	<b>ខាន់ សុខា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៥១ - លោកស្រី	<b>ហាស់ ហណាគន្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥២ - លោកស្រី	<b>តាន់ សុខា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥៣ - លោក	<b>ហោង ម៉េងធួន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥៤ - លោក	<b>សី វណ្ណៈ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥៥ - លោក	<b>ហ៊ុន សុខខឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥៦ - លោក	<b>ហៀង សុដ្ឋាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៥៧ - លោក	<b>ឃឹម ពេញ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥៨ - លោក	<b>ពៅ រ៉ែន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥៩ - លោក	<b>សាន់ ម៉ិនសិន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៦០ - លោក	<b>ឡូ ម៉ូលីន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣

១១៦១ -	លោកស្រី	<b>ផាន់ កង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៦២ -	លោក	<b>អូង គុល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៦៣ -	លោក	<b>ចក់ វរៈ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៦៤ -	លោក	<b>អ៊ិន សុភ័ណ្ណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៦៥ -	លោក	<b>វ៉ាន សុំថា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៦៦ -	លោកស្រី	<b>កៅ មីនីកា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៦៧ -	លោក	<b>ហេង ឡា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៦៨ -	លោក	<b>ហេ សុគន្ធមារណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៦៩ -	លោក	<b>ទឹម គមលាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៧០ -	លោក	<b>គុយ ចាន់ការ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៧១ -	លោក	<b>អែម សុខៀន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៧២ -	លោក	<b>ត្រក់ ផល្លី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៧៣ -	លោកស្រី	<b>នេវ កន្ធានា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៧៤ -	លោក	<b>នេង លាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១១៧៥ -	លោក	<b>ខៀម សារ៉េន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៧៦ -	លោក	<b>ស៊ីម ពៅ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៧៧ -	លោក	<b>ឈាន ស៊ីណារត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៧៨ -	លោក	<b>ឌុយ ខេងខេមរិន្ទ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៧៩ -	លោកស្រី	<b>ហិរិច ឈុនឡេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៨០ -	លោក	<b>ហាន សុធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៨១ -	លោក	<b>នេវ ណារ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៨២ -	លោកស្រី	<b>រិន គន្ធា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៨៣ -	លោក	<b>កែវ ចំរុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៨៤ -	លោក	<b>ឆុយ សុវណ្ណារា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៨៥ -	លោក	<b>វ៉ា ចំណាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៨៦ -	លោក	<b>ហុន គមគួង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៨៧ -	លោក	<b>ជូ សុគន់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៨៨ -	លោក	<b>ថៃត ម៉ិនថេត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១១៨៩ -	លោក	<b>សៀក ម៉ាឡើង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៩០ -	លោក	<b>អិរិម ធីនធីន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៩១ -	លោក	<b>អ៊ឹម សារ៉ាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៩២ -	លោក	<b>ឃឹម វណ្ណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៩៣ -	លោក	<b>ផែ សុត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៩៤ -	លោក	<b>វិន ឡុត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៩៥ -	លោក	<b>គន វណ្ណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៩៦ -	លោក	<b>ហេង សំណាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៩៧ -	លោក	<b>ធីម សុភា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៩៨ -	លោក	<b>មិត្ត ភារម្យ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៩៩ -	លោក	<b>ជា សេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២០០ -	លោក	<b>ម៉ែន សុខហៀង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២០១ -	លោកស្រី	<b>ជា ស៊ីផា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២០២ -	លោក	<b>លេង សុត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១



១២០៣ - លោក	<b>ហុន ភារ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២០៤ - លោក	<b>ខាន់ ប៊ុនថា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២០៥ - លោក	<b>កែវ សុភវុធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២០៦ - លោក	<b>ណា ចន្ទ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២០៧ - លោក	<b>សំខ ចក្កនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២០៨ - លោក	<b>អ៊ុំ ណារ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២០៩ - លោក	<b>រស់ សុវណ្ណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២១០ - លោក	<b>សំខ ឃ្យើម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២១១ - លោក	<b>សំខ ចន្ទ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២១២ - លោក	<b>វេង គមហោង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២១៣ - លោក	<b>ឃ្យឹក សាគុណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២១៤ - លោក	<b>រស់ សេរីវុធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២១៥ - លោក	<b>គុយ ផល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២១៦ - លោក	<b>គុស៊ី ណាវ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

១២១៧ -	លោកស្រី	<b>ឆាន់ ស៊ុនធាវ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២១៨ -	លោក	<b>អូង គមស្សៀង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២១៩ -	លោក	<b>សិវត់ គុណឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២២០ -	លោក	<b>ទួន មិថុនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២២១ -	លោក	<b>ឡាន ម៉ុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២២២ -	លោក	<b>យ៉ា សារះមុនី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២២៣ -	លោក	<b>សរ ផល្លា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២២៤ -	លោក	<b>ឥម សុនថន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២២៥ -	លោក	<b>សាន់ នាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២២៦ -	លោក	<b>កែវ សុភាភីណ្ណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២២៧ -	លោក	<b>គង់ សាឡន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២២៨ -	លោក	<b>គង់ ឈុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២២៩ -	លោក	<b>ញាន សាឡើង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៣០ -	លោកស្រី	<b>យ៉ា ច័ន្ទសោ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

១២៣១ -	លោក	<b>ខៀវ សំរុល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៣២ -	លោក	<b>ពុត វ៉ែ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៣៣ -	លោក	<b>ម៉ៅ ឥមលី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៣៤ -	លោកស្រី	<b>ម៉ោម រតនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៣៥ -	លោក	<b>អ៊ុក វិធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៣៦ -	លោក	<b>សុខ សុំដេត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៣៧ -	លោក	<b>កែវ ហេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៣៨ -	លោក	<b>គេត ចាន់ជារ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៣៩ -	លោក	<b>សោម ម៉ុង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៤០ -	លោក	<b>សូ សំរិទ្ធ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៤១ -	លោក	<b>ឆឹម សារ៉ែន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៤២ -	លោក	<b>ប្រាក់ រុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៤៣ -	លោក	<b>លីយ ក្រូច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៤៤ -	លោក	<b>មិន សារ៉ាវ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១២៤៥ - លោកស្រី	គម មាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៤៦ - លោក	ម៉ុន ភា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៤៧ - លោក	ឃួន សារុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៤៨ - លោក	ឡេង សុវណ្ណាវុត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៤៩ - លោក	សៅ ស៊ីថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៥០ - លោក	យ៉ក់ គមហួន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៥១ - លោក	ព្រី ម៉ារ៉ាឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៥២ - លោក	រស់ សោភា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៥៣ - លោកស្រី	គុយ ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៥៤ - លោក	សួន ឃ្យួច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៥៥ - លោក	ចិន ថុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៥៦ - លោក	គង់ រិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៥៧ - លោក	សរ រ៉ាគឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៥៨ - លោក	ជេត ភាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

១២៥៩ -	លោក	<b>ប្រុញ វិធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៦០ -	លោក	<b>ម៉ែន ឡឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៦១ -	លោក	<b>ស៊ីង ជូរលាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៦២ -	លោក	<b>រស់ ម៉ារ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៦៣ -	លោក	<b>ថោង សំរិទ្ធស</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៦៤ -	លោក	<b>ហាយ សុជាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៦៥ -	លោក	<b>ទេព សំឡាន់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៦៦ -	លោក	<b>ព្រ៉ៃ សម្បត្ត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៦៧ -	លោក	<b>រ៉ុក្ខ សំណាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៦៨ -	លោក	<b>ចាន់ សុគុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៦៩ -	លោក	<b>សេក សម្បស្ស</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៧០ -	លោក	<b>ចាន់ សុជាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៧១ -	លោក	<b>ជ័យ សេរីវឌ្ឍនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៧២ -	លោក	<b>ទូច ម៉ិនស៊ីន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១២៧៣ - លោក	<b>សោម សុវណ្ណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៧៤ - លោក	<b>សោម នៅ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៧៥ - លោក	<b>ឈុន សុសស</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៧៦ - លោក	<b>ស្រីពុត សុរិយា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៧៧ - លោក	<b>ភួន ចារ៉ាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៧៨ - លោក	<b>ពុត ពេញ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៧៩ - លោក	<b>សេង សោធន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៨០ - លោក	<b>ម៉ែន ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៨១ - លោក	<b>មាន គរុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៨២ - លោក	<b>សំ សុវណាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៨៣ - លោក	<b>គេត សុវណ្ណឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២៨៤ - លោក	<b>ឈឹម សុខា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៨៥ - លោក	<b>គុយ ធឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៨៦ - លោក	<b>អេន សំធឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

១២៨៧ -	លោកស្រី	<b>ម៉ែន ចន្ទា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៨៨ -	លោក	<b>ហាំ សុខា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៨៩ -	លោក	<b>ហាស ឈី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៩០ -	លោក	<b>ងម ស៊ីវន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៩១ -	លោក	<b>ហាន់ ចាន់ដារ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២៩២ -	លោក	<b>ម៉ែន ជាតាសនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២៩៣ -	លោក	<b>ម៉ៅ ឡុងឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២៩៤ -	លោក	<b>សោម ចិន្តា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៩៥ -	លោកស្រី	<b>គួច សុឆ្លា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៩៦ -	លោក	<b>ឥន រិទ្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៩៧ -	លោក	<b>អ៊ាច សំអ៊ឹម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៩៨ -	លោក	<b>អ៊ុច ឡោន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៩៩ -	លោក	<b>ម៉ែន មុច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៣០០ -	លោក	<b>នុត សុដាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

១៣០១ - លោក	<b>ចាន់ ហាក់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៣០២ - លោក	<b>សំ ឡឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៣០៣ - លោកស្រី	<b>អ៊ុន សារី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៣០៤ - លោក	<b>ចាន់ គមសែន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៣០៥ - លោក	<b>ព្រំ វិម៉ុល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣០៦ - លោក	<b>អុក ឡឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣០៧ - លោក	<b>សន វ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣០៨ - លោក	<b>ឥម គុណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣០៩ - លោក	<b>ថោង វណ្ណៈ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣១០ - លោក	<b>ចៅ ឧស្សាហ៍</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣១១ - លោក	<b>លាស់ សុបុណ្ណាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣១២ - លោក	<b>សយ សារ៉ាន់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣១៣ - លោក	<b>ស៊ុន ស៊ុផុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣១៤ - លោក	<b>វ៉ា សាវ៉ាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤



១៣១៥ - លោក	<b>ទេព រតនៈ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣១៦ - លោក	<b>ប្រាក់ សំអូន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣១៧ - លោក	<b>វង់ ហាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣១៨ - លោក	<b>ហ៊ុន ផានិត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣១៩ - លោក	<b>សំ សារ៉ែម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣២០ - លោក	<b>ខាន់ សារ៉ែន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣២១ - លោក	<b>សុខ វិចិត្រ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣២២ - លោក	<b>ហៃ សាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣២៣ - លោក	<b>ទេព សុផា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣២៤ - លោក	<b>អ៊ុំ ថានិត្យ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣២៥ - លោក	<b>ម៉ឺន សម្បត្ត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣២៦ - លោកស្រី	<b>ម៉ឺន នារី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣២៧ - លោកស្រី	<b>ហេង ចិន្តា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣២៨ - លោកស្រី	<b>សរ សិរិន័ត្ត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១៣២៩ -	លោកស្រី	<b>ជា ស្រីម៉ុំ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៣០ -	លោក	<b>មួន មិថុនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៣១ -	លោក	<b>ហ៊ឹម វិបុល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៣២ -	លោក	<b>ហួយ រដ្ឋា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៣៣ -	លោក	<b>លាត យូហើន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៣៤ -	លោក	<b>ផាន់ សុផល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៣៥ -	លោក	<b>យ៉ែន រតនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៣៦ -	លោកស្រី	<b>ហេង ចូចហ័ង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៣៧ -	លោក	<b>ម៉ិច សមសែន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៣៨ -	លោកស្រី	<b>ប្រិញ វ៉ាន់ឡឺន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៣៩ -	លោក	<b>លាម សុខមាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៤០ -	លោក	<b>ឆូ ម៉េងសី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៤១ -	លោក	<b>ថៃ ចុត្តា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៤២ -	លោក	<b>ប្រឹច ថៃត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១៣៤៣ -	លោក	<b>ស្រីន វណ្ណៈ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៤៤ -	លោក	<b>គង់ ភក្ត្រ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៤៥ -	លោក	<b>ជួន វ៉ាន់និច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៤៦ -	លោកស្រី	<b>លឹម សុធារី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៤៧ -	លោក	<b>រស់ សុវណ្ណារិទ្ធ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៤៨ -	លោកស្រី	<b>សន ចាន់នី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៤៩ -	លោក	<b>ឡេង សុភាព</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៥០ -	លោកស្រី	<b>ឡុន ចាន់ថាច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៥១ -	លោក	<b>គុន វ៉ាន់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៥២ -	លោកស្រី	<b>អ៊ុន សែម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៥៣ -	លោកស្រី	<b>ចន ធីតា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៥៤ -	លោក	<b>ហ៊ាង សុវណ្ណចន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៥៥ -	លោក	<b>ជឹម វុទ្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៥៦ -	លោក	<b>ហួត គៀង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១៣៥៧ -	លោក	<b>អៀម សុខពេញ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៥៨ -	លោក	<b>អ៊ុំង សារ៉ាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៥៩ -	លោក	<b>ជុំ រតនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៦០ -	លោក	<b>ចក់ គមពិសិដ្ឋ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៦១ -	លោក	<b>ហ៊ា សុផាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៦២ -	លោក	<b>អៀម សុខម៉េង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៦៣ -	លោក	<b>ឃ្លោក តុច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៦៤ -	លោក	<b>ផុន សុគន្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៦៥ -	លោក	<b>ហ៊ុន ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៦៦ -	លោក	<b>រតន់ សុផល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៦៧ -	លោក	<b>យ៉ាន់ ធឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៦៨ -	លោក	<b>ឡុច សុភ័ក្ត្រ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៦៩ -	លោក	<b>នី ម៉ីនតេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៧០ -	លោកស្រី	<b>និន ចាន់ស៊ីណាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១៣៧១ -	លោក	<b>ហេង លាងហឺ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៧២ -	លោកស្រី	<b>អ៊ុំ ស្រីធួន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៧៣ -	លោក	<b>នឹង ហ៊ុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៧៤ -	លោកស្រី	<b>ចាន់ សុផានី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៧៥ -	លោក	<b>អ៊ាង ម៉េងហាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៧៦ -	លោក	<b>អ៊ុន និមល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៧៧ -	លោក	<b>ក្រួច សារ៉េត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៧៨ -	លោក	<b>ស៊ុយ ហោង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៧៩ -	លោក	<b>ពិន រស្មី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៨០ -	លោក	<b>ផាត់ ជារ៉ាន់ដូ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៨១ -	លោក	<b>ថ្នាក់ សុភក្ក</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៨២ -	លោកស្រី	<b>ជិន វុឌ្ឍិ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៨៣ -	លោកស្រី	<b>យិន សុខឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៨៤ -	លោកស្រី	<b>ឃួន សុខា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១៣៨៥ - លោកស្រី	<b>ឌុន សុខរ៉ែម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៨៦ - លោកស្រី	<b>ឌី សារ៉ូ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៨៧ - លោក	<b>ឈា ម៉ីន្នុណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៨៨ - លោកស្រី	<b>ឃុន សារ៉េត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៨៩ - លោក	<b>ជិន ប្រសិទ្ធិ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៩០ - លោក	<b>នុត សុភាព</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៩១ - លោក	<b>នេវ អាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៩២ - លោកស្រី	<b>អ៊ុក វិធិបុល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៩៣ - លោក	<b>ឃី ពិសិដ្ឋ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៩៤ - លោក	<b>ភាវ ចាន់ណារា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៩៥ - លោក	<b>ឱ ណាវ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៩៦ - លោក	<b>ជួន ភា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៩៧ - លោក	<b>ជា មករា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៩៨ - លោក	<b>ឡៅ យុធា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១៣៩៩ -	លោក	<b>គង សុខថា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤០០ -	លោកស្រី	<b>អ៊ុក ចរិយា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤០១ -	លោកស្រី	<b>សុន សុគន្ធា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤០២ -	លោក	<b>ចួក ចរៈ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤០៣ -	លោកស្រី	<b>ស្រី បុញ្ញកា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤០៤ -	លោកស្រី	<b>រ៉េង ស្រីមន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤០៥ -	លោក	<b>សម សុខាទិដ្ឋិ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤០៦ -	លោក	<b>ម៉េក ម៉ិនធឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤០៧ -	លោក	<b>សៀង ម៉ិនធឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤០៨ -	លោក	<b>ស្វាយ ភារិទ្ឋ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤០៩ -	លោក	<b>ចេង សំអុល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤១០ -	លោកស្រី	<b>សារ៉ាយ ចន្ទី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤១១ -	លោកស្រី	<b>ឃួន សុខុម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤១២ -	លោក	<b>ឈន ស្រួយ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១៤១៣ -	លោក	<b>ឆា ថៃហេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤១៤ -	លោក	<b>កែវ សុភា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤១៥ -	លោក	<b>គួច ច័ន្ទគត្ត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤១៦ -	លោក	<b>ឈុន សារម៉ឺឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤១៧ -	លោក	<b>ហេង សាយ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤១៨ -	លោកស្រី	<b>ឃីន ឡាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤១៩ -	លោក	<b>ជិន សុធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤២០ -	លោក	<b>ហេង សុខន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤២១ -	លោកស្រី	<b>ស្នួន អុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤២២ -	លោកស្រី	<b>ពៅ ស្រីម៉ុំ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤២៣ -	លោកស្រី	<b>ស៊ុន សុម៉ារឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤២៤ -	លោក	<b>ហេង រ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤២៥ -	លោក	<b>សិច ម៉ៅ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤២៦ -	លោក	<b>លី ចៀក</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣



១៤២៧ -	លោក	<b>ឡាន លាងស៊ីម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤២៨ -	លោកស្រី	<b>ស្រេង សុខត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤២៩ -	លោកស្រី	<b>ហ៊ិន សារ៉ែម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤៣០ -	លោក	<b>ស៊ឹម ចិន្ដា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤៣១ -	លោក	<b>មុត ចេនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤៣២ -	លោក	<b>វ៉ាន់ ចាន់ធួ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤៣៣ -	លោកស្រី	<b>ឈឹម សុទ្ធាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤៣៤ -	លោក	<b>ម៉េង គុណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤៣៥ -	លោក	<b>កែវ សុឡី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤៣៦ -	លោក	<b>ចែម ថន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៣៧ -	លោក	<b>ផេង វិធីយ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៣៨ -	លោក	<b>ស៊ី វ៉េង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៣៩ -	លោក	<b>ទូច វ៉ាន់ថា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៤០ -	លោក	<b>ទិន សុត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១៤៤១ -	លោក	<b>ខៀវ ខេមរិន្ទ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៤២ -	លោក	<b>ឡេង សេស</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៤៣ -	លោក	<b>គត កៅ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៤៤ -	លោកស្រី	<b>ជុន សោភ័ណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៤៥ -	លោក	<b>ប្រាក់ ចុឡី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៤៦ -	លោក	<b>ជា សារិ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៤៧ -	លោក	<b>ផុន វ៉ាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៤៨ -	លោក	<b>វង សំពុឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៤៩ -	លោកស្រី	<b>ចាន់ សុគន្ធិ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៥០ -	លោកស្រី	<b>លឹម រម្មណី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៥១ -	លោកស្រី	<b>ត លីន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៥២ -	លោកស្រី	<b>កុយ សោតា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៥៣ -	លោក	<b>ស៊ុន លាស់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៥៤ -	លោក	<b>ម៉ុម ទុត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២



១៤៦៩ -	លោក	<b>ឃី ហួត</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២
១៤៧០ -	លោក	<b>នីម គមសាន្ត</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២
១៤៧១ -	លោក	<b>នី ខឿន</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២
១៤៧២ -	លោកស្រី	<b>លាង សុំលាង</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២
១៤៧៣ -	លោកស្រី	<b>គួន សុខម៉េង</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២
១៤៧៤ -	លោក	<b>ស៊ឹម សំអាង</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២
១៤៧៥ -	លោក	<b>ប៊ុំ ហុក</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២
១៤៧៦ -	លោក	<b>ខៀវ ភត</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២
១៤៧៧ -	លោក	<b>ឃ្លើម សារី</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២
១៤៧៨ -	លោក	<b>ខាន់ ព្រឹក</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២
១៤៧៩ -	លោក	<b>កៅ សុភក្ត</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២
១៤៨០ -	លោក	<b>ប៉ក់ ខេត</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២
១៤៨១ -	លោក	<b>ហ៊ាន ញ៉</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២
១៤៨២ -	លោកស្រី	<b>ផុន សុំលាង</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២

១៤៨៣ -	លោក	<b>ហ៊ុន មូ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៨៤ -	លោក	<b>ស៊ិន សុន្ទី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៨៥ -	លោកស្រី	<b>សុខ ចាន់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៨៦ -	លោក	<b>សាន់ សារ៉ុ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៨៧ -	លោក	<b>គន ទិតម៉ង់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៨៨ -	លោក	<b>ម៉ាន ឃី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៨៩ -	លោក	<b>គុល ថា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៩០ -	លោក	<b>ខៀវ ឆាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៩១ -	លោក	<b>ចន សុខហ៊ុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៩២ -	លោក	<b>គុយ រិទ្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៩៣ -	លោក	<b>លីង អិច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៩៤ -	លោក	<b>ម៉ូ ស្រី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៩៥ -	លោក	<b>ជី វណ្ណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៩៦ -	លោក	<b>អ៊ុំ បន្ទីកុសល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១៤៩៧ -	លោក	<b>ហិរិច គុច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៩៨ -	លោក	<b>ជិន គាំងអេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៩៩ -	លោក	<b>សេង សឹម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥០០ -	លោក	<b>ស ចន្ទល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥០១ -	លោក	<b>ម៉ែ ម៉ុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥០២ -	លោកស្រី	<b>សៅ សុវណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥០៣ -	លោក	<b>អ៊ុំ វណ្ណឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥០៤ -	លោក	<b>ច្រី ឆាយហុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥០៥ -	លោក	<b>គន គណណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥០៦ -	លោក	<b>ពាច ច្រាំង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥០៧ -	លោក	<b>ប្លាន់ វ៉ាន់ថុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥០៨ -	លោក	<b>ជឹម សុំផាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥០៩ -	លោក	<b>ព្រាម អឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥១០ -	លោក	<b>គង ប័ន្ទិទ្ធ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១៥១១ - លោក	<b>សេង សុខាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥១២ - លោក	<b>សុខ ច័</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥១៣ - លោក	<b>ថា ពិសិដ្ឋ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥១៤ - លោក	<b>សាំង ចន្ទ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥១៥ - លោក	<b>ហាវ ចាន់នី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥១៦ - លោក	<b>ម៉ុំ សារិនដេត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥១៧ - លោក	<b>ម៉ែន គុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥១៨ - លោកស្រី	<b>អ៊ុំច រតនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥១៩ - លោក	<b>ឈួន សារី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥២០ - លោក	<b>សុខ ស៊ឹម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥២១ - លោក	<b>នា សុវណ្ណវិទ្យា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥២២ - លោក	<b>ឆែម ចំរើន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥២៣ - លោក	<b>ភោគ សុផល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥២៤ - លោកស្រី	<b>គូ សោភា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១៥២៥ - លោកស្រី	<b>ទេព វិគ្គយ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥២៦ - លោក	<b>សេង ថា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥២៧ - លោក	<b>ម៉េង ហុយ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥២៨ - លោក	<b>ឡុង គមសាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥២៩ - លោក	<b>ហ៊ុំ ផល្លុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៣០ - លោក	<b>សិរី រ៉ូងដុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៣១ - លោក	<b>ម៉ុន សុខនី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៣២ - លោក	<b>គង់ សុំថា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៣៣ - លោក	<b>ផាត ជេវ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៣៤ - លោកស្រី	<b>សុខ ចី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៣៥ - លោក	<b>ថា ពិសិ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៣៦ - លោក	<b>គម ហឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៣៧ - លោក	<b>ខៀវ ផល្លា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៣៨ - លោក	<b>ពាន ចាន់រម្យ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២



១៥៣៩ - លោក	<b>ប៊ុន សារ៉ែម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៤០ - លោក	<b>ខឹម សៀង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៤១ - លោក	<b>ប្រាក់ ធីត្រីង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៤២ - លោក	<b>ឈុន ចាន់ដារ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៤៣ - លោក	<b>ហ៊ុយ ភាត់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៤៤ - លោក	<b>សំ អុល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៤៥ - លោក	<b>ម៉ៅ វណ្ណៈ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៤៦ - លោក	<b>មាស ម៉ាម៉</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៤៧ - លោក	<b>សំ សុចារ៉េត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៤៨ - លោក	<b>អុក សារី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៤៩ - លោក	<b>ក្រែម សុខុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៥០ - លោក	<b>ឡុយ ចាន់វាសនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៥១ - លោក	<b>អ៊ុំ សុភាស</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៥២ - លោក	<b>អ៊ុំត ចុច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១៥៥៣ - លោក	<b>គោ ឃ្មុំ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៥៤ - លោក	<b>លី ម៉េង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៥៥ - លោក	<b>សួស ជានារាវ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៥៦ - លោក	<b>សយ សារ៉ាក់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៥៧ - លោក	<b>ហ្វូ តែនី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៥៨ - លោកស្រី	<b>ម៉ែន សាមន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៥៩ - លោកស្រី	<b>ត្រី ម៉ិនសិញ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៦០ - លោក	<b>ឡុង ចុក្លា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៦១ - លោក	<b>ខុក ម៉ុ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៦២ - លោក	<b>កាតឹម សុណារតន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៦៣ - លោក	<b>ស៊ិន សុផល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៦៤ - លោកស្រី	<b>ហ្វូ យ៉ានី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៦៥ - លោកស្រី	<b>នុរាម សុធានី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៦៦ - លោក	<b>ជួន រិទ្ធិ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១៥៦៧ - លោក	<b>ជុំ ចារិទ្ធ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៦៨ - លោក	<b>សារ៉េត ឃី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៦៩ - លោក	<b>ទួន រដ្ឋា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៧០ - លោកស្រី	<b>ប្រាស ចានី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៧១ - លោក	<b>ចន សុខសី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៧២ - លោក	<b>សុខ កៅ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៧៣ - លោក	<b>ហាស សុឃី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៧៤ - លោក	<b>ជុំ ហឿម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៧៥ - លោក	<b>ហៃ ឡា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៧៦ - លោក	<b>ស្រី ឆ្រឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៧៧ - លោក	<b>ឃៀន សំអូន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៧៨ - លោក	<b>ទឹម កេន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៧៩ - លោក	<b>ស៊ុន ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៨០ - លោក	<b>ផន សុទ្ធា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១៥៨១ - លោក	<b>ឡេង ម៉ិនម៉េង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៨២ - លោក	<b>ចួន គុសល្យ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៨៣ - លោក	<b>ឥ ភក្ត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៨៤ - លោក	<b>ម៉ិត ហោង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៨៥ - លោក	<b>សុខ ជារ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៨៦ - លោក	<b>ឆ្លឹម សេងហឺ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៨៧ - លោក	<b>សួន លេត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៨៨ - លោក	<b>ឈឹម ហាន់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៨៩ - លោក	<b>ហាស សេរីវុឌ្ឍី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៩០ - លោក	<b>មុយ សុខដួម</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៩១ - លោក	<b>នុត សក</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៩២ - លោក	<b>អ៊ឹម អ៊ិន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៩៣ - លោក	<b>ឈឹម ចន្ទគ្រីស្វា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៩៤ - លោក	<b>ឃឹម ណាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១៥៩៥ - លោកស្រី	<b>អ៊ុន សុភ័ក្ត្រ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៩៦ - លោកស្រី	<b>នីម ស្រីពៅ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៩៧ - លោកស្រី	<b>អេក ពេជឡាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៩៨ - លោកស្រី	<b>ហ៊ឹម សុខណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៩៩ - លោកស្រី	<b>អ៊ឹម ចាន់ធុក</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦០០ - លោក	<b>ជឹម សុវណ្ណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦០១ - លោក	<b>ចន ណាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦០២ - លោក	<b>សិ ណាងហោង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦០៣ - លោក	<b>ហោង ឌុឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦០៤ - លោក	<b>ធឿន សាខារ៉ូ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦០៥ - លោកស្រី	<b>មាស សំអុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦០៦ - លោក	<b>ស៊ឹម ពុទ្ធិវិទ្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦០៧ - លោក	<b>សយ ប្រុស</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦០៨ - លោក	<b>គច សុខសិ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១៦០៩ - លោក	<b>ជ ឈានហើ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦១០ - លោកស្រី	<b>ហែម ហ៊ុនារីរត្ន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦១១ - លោក	<b>សុខ ម៉េងស៊ុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦១២ - លោក	<b>ជួន ណារ៉ុន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦១៣ - លោក	<b>ឆ្មារ ត្រេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦១៤ - លោក	<b>គាន់ ផាន់ណារ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦១៥ - លោក	<b>នុត ចុន្ទី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦១៦ - លោក	<b>ជួន រិន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦១៧ - លោក	<b>គាំង ជិវិត្តា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦១៨ - លោក	<b>គៀវ ម៉ិឡី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦១៩ - លោក	<b>ហារ៉ុន សុំណារ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦២០ - លោកស្រី	<b>ត្រេង មួយអេរៀង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦២១ - លោក	<b>ហែម ហ៊ាន្យា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦២២ - លោកស្រី	<b>នួច ចិត្តា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១៦២៣ - លោកស្រី	<b>ឃ្មៅ ម៉ាលីស</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦២៤ - លោក	<b>សេង សុខម៉ុច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦២៥ - លោក	<b>ម៉ែន ឡាច</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦២៦ - លោក	<b>ម៉ោញ សុវត្ត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦២៧ - លោក	<b>ពេជ ពន្លក</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦២៨ - លោក	<b>ថៃត ណាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦២៩ - លោកស្រី	<b>សាម៉ន ខត្តយា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៣០ - លោក	<b>លន់ នាយ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៣១ - លោកស្រី	<b>សាម៉ន សូ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៣២ - លោក	<b>ចង់ ឈុនសិ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៣៣ - លោកស្រី	<b>អ៊ុយ វ៉ានី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៣៤ - លោក	<b>ច័ន្ទ សាវ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៣៥ - លោក	<b>ឡេង សាម៉ន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៣៦ - លោកស្រី	<b>ម៉ុក ចន្ទឡឡើង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

១៦៣៧ - លោកស្រី	<b>ធិប លន់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៣៨ - លោក	<b>លូ ឆយ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៣៩ - លោក	<b>ហ៊ុន ករុណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៤០ - លោក	<b>សេ ចន្ទធា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៤១ - លោកស្រី	<b>សោម ហឿននារីភ័ក្ត្រ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៤២ - លោក	<b>ស្រាង នាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៤៣ - លោក	<b>មាស ឆារ៉ា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៤៤ - លោក	<b>សន ជ័យ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៤៥ - លោក	<b>ខុម តាំងស្រី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៤៦ - លោក	<b>សុខ ផល្លា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៤៧ - លោក	<b>ម៉ែន គន្ធា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៤៨ - លោក	<b>អ៊ុក ណារិទ្ធ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៤៩ - លោក	<b>ទិត សោម៉នណារឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៥០ - លោក	<b>ម៉ុក ចន្ទធាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២





១៦៦៥ - លោក	<b>ឃិន សុខ័ណ្ណា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៦៦ - លោកស្រី	<b>ស៊ី ឈុន្និជា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៦៧ - លោកស្រី	<b>ខាំ សុផាវ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៦៨ - លោក	<b>មេ ប្រា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៦៩ - លោក	<b>ម៉ម ម៉ូសី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៧០ - លោក	<b>ហេង ផេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៧១ - លោក	<b>ម៉ិន នារ៉ាត់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៧២ - លោកស្រី	<b>កែវ សុណាង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៧៣ - លោក	<b>មុយ ផាត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៧៤ - លោក	<b>អម្បា សេដ្ឋានក្ស</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៧៥ - លោក	<b>ព្រាម សុដារិទ្ធ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៧៦ - លោក	<b>អ៊ុំ គន្ធីន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៦៧៧ - លោកស្រី	<b>សុន សុមនី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៧៨ - លោក	<b>ហេង ហាន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

១៦៧៩ - លោក	<b>លី ហួត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៨០ - លោក	<b>អ៊ុំ សារឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៨១ - លោកស្រី	<b>ក្រុះ ចាន់លន់</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៨២ - លោកស្រី	<b>ចាន់ សោភ័ណ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៨៣ - លោកស្រី	<b>ស្រីន ម៉ារឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៨៤ - លោកស្រី	<b>ឃ្លើម សំអុល</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៨៥ - លោក	<b>គង់ សុវណ្ណឌី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៨៦ - លោក	<b>សែម សុផន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៨៧ - លោក	<b>ម៉ឺន សុំលេខ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៨៨ - លោកស្រី	<b>ហុក យុទា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៨៩ - លោកស្រី	<b>លឹម សុទ្ធី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៩០ - លោកស្រី	<b>លឹម អេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៩១ - លោក	<b>វ៉េត ឡឿន</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៩២ - លោក	<b>ផែ ម៉ិនវ៉េង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

១៦៩៣ - លោក	<b>គ ម៉ិនហេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៩៤ - លោក	<b>ម៉ិន សុខា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៩៥ - លោក	<b>សុខ ថេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៩៦ - លោក	<b>ហ៊ាន មុន្នី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៩៧ - លោក	<b>មិត សុខ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៩៨ - លោកស្រី	<b>នាង ណារី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៩៩ - លោកស្រី	<b>មី គមសុខ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧០០ - លោកស្រី	<b>យុទ តូចនា</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧០១ - លោកស្រី	<b>ស៊ាង ឈុនសី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧០២ - លោក	<b>អ៊ូ ញ៉ុង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧០៣ - លោកស្រី	<b>អ៊ុន ពៅ</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧០៤ - លោក	<b>ខុក ខ័ត</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧០៥ - លោកស្រី	<b>ឃិន សេងសី</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧០៦ - លោក	<b>ហ៊ុត សុំនហេង</b>	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

១៧០៧ - លោក	<b>ឡាន មួយថ្រី</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១
១៧០៨ - លោក	<b>សេង ស៊ីថា</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១
១៧០៩ - លោក	<b>អ៊ុន គុណ្ណារកា</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១
១៧១០ - លោក	<b>ខា ផានី</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១
១៧១១ - លោក	<b>អ៊ុន រតនា</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១
១៧១២ - លោកស្រី	<b>កង សុខី</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១
១៧១៣ - លោក	<b>លឹម លីសម</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១
១៧១៤ - លោក	<b>សាលុក សារ៉ា</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១
១៧១៥ - លោក	<b>មួន ចុច</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១
១៧១៦ - លោក	<b>ម៉ិច គុណអេង</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១
១៧១៧ - លោកស្រី	<b>ថាយ ថាវ</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១
១៧១៨ - លោក	<b>ទួន សុគុន</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១
១៧១៩ - លោក	<b>វ៉ាត់ ឡឿន</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១
១៧២០ - លោកស្រី	<b>រ្រាំ ចាន់ណា</b>	ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៣៦០ នស/រត តត

**អនុក្រឹត្យ**

**ស្តីពីការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យ លេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យ លេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

- មាត្រា ១:** តែងតាំងលោកបណ្ឌិត ណុប វិធី ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន របស់ក្រសួងអប់រំ យុវជន និងកីឡា ។
- មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៣៧ ខ.ស.វ.ក.ស.ត



**អនុក្រឹត្យ  
ស្តីពី  
ការតែងតាំងមន្ត្រីសង្ឃ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធម្មការ និង សាសនា
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និង សាសនា
- បានឃើញអនុក្រឹត្យលេខ ១៦២ អនក្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ស្តីពីត្រួតពិនិត្យសិក្សា និង មន្ត្រីបំពេញការងារ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
- យោងតាមសំណើរបស់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា

**សម្រេច**

- មាត្រា ១ :** ត្រូវបានតែងតាំងព្រះបរវសត្តា **ផាន់ ចន្ទធារា** ជាប្រធានផ្នែកពុទ្ធិកបឋមសិក្សា និង ធម្មវិន័យ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និង សាសនា។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា រដ្ឋមន្ត្រីគ្រប់ក្រសួង និង ប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និង សាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ០៧៤/២.០៧៤/២០១៧

**អនុក្រឹត្យ  
ស្តីពីការជូនមេដាយស្ថាបនាជាតិ  
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់ មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ជូនសម្របសម្រួលជននៅក្នុងនិងក្រៅប្រទេស ចំនួន១១រូប ដែលបានបរិច្ចាគធនធាន ផ្ទាល់ខ្លួនជួយកសាងអគារសិក្សា ០១ខ្នង មាន០៦បន្ទប់ បង្គន់អនាម័យ បន្ទប់ទឹក ឧបត្ថម្ភកង់ ចំនួន១០៦គ្រឿង និងសមិទ្ធផលនានា ជារច្រើនទៀត ស្ថិតនៅក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម កន្លងមក ដូចមានរាយនាមខាងក្រោម :

**ក-មេដាយមាសស្ថាបនាជាតិ**

១-អ្នកស្រី អេលីហ្សាបែត ធាដុខ	សប្បុរសជននៅប្រទេសបារាំង	ថវិកាចំនួន ១៥.០០០ ដុល្លារ
២-លោក អ៊ុក សុវណ្ណ	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១៤.២០០ ដុល្លារ
៣-អ្នកស្រី លតីណា ឡោកីឡាខេដាសិយែរ	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១៤.២០០ ដុល្លារ
៤-លោក អាន វ័រ្យាធា	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១៤.២០០ ដុល្លារ
៥-អ្នកស្រីបណ្ឌិត ហារី ជ័យតិហ្សូឡូ	សប្បុរសជននៅប្រទេសបារាំង	ថវិកាចំនួន ១៤.២០០ ដុល្លារ
៦-លោក ចន សំគាស់	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១៤.២០០ ដុល្លារ
៧-លោក ឡូឡី សុជាតិ	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១៤.២០០ ដុល្លារ
៨-លោក រស់ វិធីត	សប្បុរសជននៅខេត្តកំពង់ចាម	ថវិកាចំនួន ១០.០០០ ដុល្លារ

**ខ-មេដាយប្រាក់ស្ថាបនាជាតិ**


១-លោក ហាន ម៉ាង	សប្បុរសជននៅខេត្តកំពង់ចាម	ថវិកាចំនួន ៧.០០០ ដុល្លារ
២-លោក ឈឹត ហ៊ាន	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ៧.០០០ ដុល្លារ
៣-លោក អែល សេត	សប្បុរសជននៅខេត្តកំពង់ចាម	ថវិកាចំនួន ៧.០០០ ដុល្លារ

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម និងសមិទ្ធផលត្រូវទទួលបន្ទុកអនុវត្តន៍អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខ្លួនកាលិយសម្តេចនាយករដ្ឋមន្ត្រី
  - ខ្លួនកាលិយឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧

**នាយករដ្ឋមន្ត្រី**



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន







### ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៣.៩.៣១.០៧.២០១៧



### អនុក្រឹត្យ ស្តីពី ការតែងតាំងមន្ត្រីស្នង

#### រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និងសាសនា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

#### សម្រេច

**មាត្រា ១ :** តែងតាំងមន្ត្រីស្នងចំនួន ០២ អង្គ សម្រាប់បម្រើការងារនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តកំពង់ឆ្នាំង និងសាខាខេត្តបាត់ដំបង ដូចមានរាយនាមខាងក្រោម :

- ១- ព្រះធម្មវង្សាធិបតី **សុខ ចាន** ជាព្រឹទ្ធបុរស ប្រធានសាខា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តកំពង់ឆ្នាំង
- ២- ព្រះមហា **វី សុវិជ្ជា** ជាព្រឹទ្ធបុរស ប្រធានសាខា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តបាត់ដំបង ។

**មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសម្ព័ន្ធដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

#### កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខ្នងកាល័យសម្តេចតើជានាយករដ្ឋមន្ត្រី
- ខ្នងកាល័យឧបនាយករដ្ឋមន្ត្រី
- ដេប៉ូមាត្រា ២
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៣២៤ អនក្រ.បក ប្រ. ២០១៧



**អនុក្រឹត្យ  
ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នភ្នាក់ងារ និងភ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

- មាត្រា ១ .-** តែងតាំង លោក **អ៊ុន សុខីឡា** ជាអធិការនៃអគ្គាធិការដ្ឋាន ក្រសួងផែនការ ។
- មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
  - ដូចមាត្រា "២"
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៣២៥ អនក្រ.បក



**អនុក្រឹត្យ  
ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិរដ្ឋមន្ត្រីនគរបាលជាតិកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

- មាត្រា ១ :** តម្កើងឋានន្តរស័ក្តិ **វេសេនីយ៍ឯក** ជូននាយនគរបាលជាតិខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖
- ១- វេសេនីយ៍ទោ **ម៉ៅ វ៉ាន់ដា** អគ្គលេខ ០៩៧៣
  - ២- វេសេនីយ៍ទោ **វង្ស ផល្លា** អគ្គលេខ ០៤៥០៩
  - ៣- វេសេនីយ៍ទោ **ធិត ស៊ីណា** អគ្គលេខ ០៣១៤១ ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសម័យខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៦ ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដុចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៣២៧ អនក្រ.បក-សត



**អនុក្រឹត្យ**

**ស្តីពីការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យ លេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យ លេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកណ្តត់ចេសាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

- មាត្រា ១:** តែងតាំងមន្ត្រីរាជការចំនួន ០៤ រូប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានដូចខាងក្រោម៖
- ១- លោក ហួត ពន្លឺ ជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន
  - ២- លោក វង់ សុក្រសីរី ជាប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នៃរដ្ឋបាលព្រៃឈើជំនួសលោក ហួត ពន្លឺ
  - ៣- លោក កុំ ព័ ជាប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម
  - ៤- លោក ឆេង ផែន ជាអនុប្រធានរដ្ឋបាលជលផល ។

**មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៣៦៧ អនក្រ. តត



**អនុក្រឹត្យ**

**ស្តីពីការជូនគ្រឿងឥស្សរិយយសមុនិសារាត៌្ន**



**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ .-**

ត្រូវបានបំពាក់ គ្រឿងឥស្សរិយយសមុនិសារាត៌្ន តាមលំដាប់ថ្នាក់ ផ្តល់ជូនមន្ត្រីរាជការចំនួន ១៦រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្តល់ខ្លួនជូនសាង ផ្លូវ ប្រឡាយទឹក និងឧបត្ថម្ភជនក្រីក្រ ស្ថិតនៅ ក្នុងឃុំរំចេក និងឃុំកោះសំរោង ស្រុកកំពង់ស្ងៀម ខេត្តកំពង់ចាម ដែលមានរាយនាមដូចខាងក្រោម :

- ក. មេដាយមុនិសារាត៌្នថ្នាក់អិបឱនចំនួន ០៤ គ្រឿង ផ្តល់ជូន :**
- ១-លោក **ប៊ុន ជំរ៉ា** នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ចាម
  - ២-លោក **ហេង ពុធរាយ** ប្រធានអង្គភាពលទ្ធកម្មសាលាខេត្តកំពង់ចាម
  - ៣-លោក **ប្រាក់ ធីត្យ** នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកំពង់ចាម
  - ៤-លោក **គ្រួស ខន** នាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្តកំពង់ចាម
- ខ. មេដាយមុនិសារាត៌្នថ្នាក់សេនាចំនួន ០៦ គ្រឿង ផ្តល់ជូន :**
- ១-លោក **អឿ ធឿន** នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ចាម

- ២-លោក **ឯម សុខុន** នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ចាម
- ៣-លោក **ជាំ ភារ៉ា** នាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្តកំពង់ចាម
- ៤-លោក **ជ័យ ពិសិដ្ឋ** នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ចាម
- ៥-លោក **ហេង សុខជាំ** ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកសាលាខេត្តកំពង់ចាម
- ៦-លោក **ពោឃ សុខជាំ** នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកំពង់ចាម

**ខ- បេដាយមុនីសារាភ័ណ្ឌថ្នាក់សេដ្ឋកិច្ចចំនួន ០៦ គ្រឿង ផ្តល់ជូន :**

- ១-លោក **ម៉ឺ ជាំរ៉ាន់** ប្រធានការិយាល័យហិរញ្ញកិច្ចសាលាខេត្តកំពង់ចាម
- ២-លោក **នន សុខនី** អនុប្រធានអង្គភាពសេដ្ឋកិច្ចសាលាខេត្តកំពង់ចាម
- ៣-លោក **ទែន ចំនួនឿន** ប្រធានការិយាល័យផែនការសាលាខេត្តកំពង់ចាម
- ៤-លោក **ធី មុរាណ** ប្រធានការិយាល័យគណនេយ្យសាលាខេត្តកំពង់ចាម
- ៥-លោក **ខុន សារុន** ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់សាលាខេត្តកំពង់ចាម
- ៦-លោក **ភ៊ុំ ម៉េងហាច** ប្រធានការិយាល័យកសាងសមត្ថភាពសាលាខេត្តកំពង់ចាម

**មាត្រា ២ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ ៧ ឆ្នាំ ២០១៧



**នាយករដ្ឋមន្ត្រី**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ដូចមាត្រា២
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ៣៧៨ អនក្រ. បត

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពីការជូនគ្រឿងឥស្សរិយយស សហមេត្រី**

.....

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ .-**

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយសសហមេត្រី** ថ្នាក់ **ធិបជិន្ទ** ផ្តល់ជូនថ្នាក់ដឹកនាំខេត្តតែនិញ ខេត្តឡុងអាន និងខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានបរិច្ចាគធនធានជួយកសាង អគាររដ្ឋបាលកងកម្លាំងការពារ ព្រំដែន និងអគាររដ្ឋបាលសាធារណៈនៅខេត្តព្រៃវែង ០១ខ្នង មានបណ្តោយ ១៨ម៉ែត្រ និងទទឹង ១១ម៉ែត្រ ដែលមានរាយ នាមដូចខាងក្រោម :

- ១-ឯកឧត្តម **ឡេ មីញូហ្វាង** ( LE MINH HOAN ) ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តដុងថាប់
- ២-ឯកឧត្តម **ឡេ វ៉ាន់យ៉េវ៉ុង** ( NGUYEN VAN DUONG ) ប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់
- ៣-ឯកឧត្តម **ផាម វ៉ាន់រ៉ាន់** ( PHAM VAN RANH ) ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តឡុងអាន
- ៤-ឯកឧត្តម **ត្រាន វ៉ាន់កាន** ( TRAN VAN CAN ) ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន
- ៥-ឯកឧត្តម **ត្រាន ល្វូ គ្វាង** ( TRAN LUU QUANG ) ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តតែនិញ
- ៦-ឯកឧត្តម **ផាម វ៉ាន់តាន** ( PHAM VAN TAN ) ប្រធានគណៈកម្មាធិការប្រជាជនខេត្តតែនិញ

**មាត្រា ២ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ធ្វើនៅភ្នំពេញ ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧

**នាយករដ្ឋមន្ត្រី**




**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**


លេខ: ៣៧ ខ័ណ្ឌ រដ្ឋសភា ចត

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយស្ថាបនាជាតិ**



**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ .-**

ត្រូវបានបំពាក់ **មេដាយស្ថាបនាជាតិ** ផ្តល់ជូនសប្បុរសជនចំនួន ១១ រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាង ព្រះវិហារ កុដិ និងឧបត្ថម្ភដល់ជនក្រីក្រ នៅ**វត្តចន្ទ្រានស្ថិតិសាមគ្គី** ស្ថិតនៅក្នុងឃុំស្វាយជ្រៃ ស្រុកមេសាង ខេត្តព្រៃវែង មានរាយនាមដូចខាងក្រោម :

- ១-លោក **គួច លីម** សប្បុរសជននៅរាជធានីភ្នំពេញ
- ២-លោក **ហង្ស ហៀង** សប្បុរសជននៅរាជធានីភ្នំពេញ
- ៣-ឧបសក **តេន រ៉ែន** ប្រធានអាចារ្យវត្តចន្ទ្រានស្ថិតិសាមគ្គី
- ៤-ឧបសក **ឡឿន ឈន់** អាចារ្យវត្តចន្ទ្រានស្ថិតិសាមគ្គី
- ៥-លោក **ឡន ពុទ្ធ** អាចារ្យវត្តចន្ទ្រានស្ថិតិសាមគ្គី
- ៦-លោក **មាស ធី** គណៈកម្មការសាងសង់
- ៧-លោក **ម៉ិញ វិន** គណៈកម្មការសាងសង់



៨-លោក **ឡាយ ឡើង** គណៈកម្មការសាងសង់

៩-លោក **ខឹម គុយ** គណៈកម្មការសាងសង់

១០-លោក **ហ៊ុម ហ៊ុយ** គណៈកម្មការវត្តភ្នំកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង

១១-លោក **ឡើង សុវណ្ណ** សប្បុរសជននៅខេត្តព្រៃវែង

**មាត្រា ២ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមិទ្ធករ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧ ✓



**នាយករដ្ឋមន្ត្រី**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**


លេខ: ៣៣៧.០... អនក្រ. ៧៧

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពីការជូនវេជ្ជបញ្ជា**



**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ .-**

ត្រូវបានបំពាក់ **វេជ្ជបញ្ជាគ្រួសារ** ផ្តល់ជូនលោកអនុសេនីយ៍ទោ **គុសល វិភះវៈ** នាយផ្នែកការពារ អនីតិជន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែក ជួយកសាង ព្រះវិហារ កុដិ និងឧបត្ថម្ភដល់ជនក្រីក្រ នៅវត្តចន្ទ្រាស្ថិតិសាមគ្គី ស្ថិតនៅក្នុងឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង ។

**មាត្រា ២.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៣៧/១... តត



**អនុក្រឹត្យ**

**ស្តីពីការជូនគ្រឿងឥស្សរិយយសមុនិសារាត៌ណ្ណ**

.....

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ .-**

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយសមុនិសារាត៌ណ្ណ** ថ្នាក់ **ធិបទិទ្ឋ** ផ្តល់ជូនសប្បុរសជនចំនួន ០២រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាង ព្រះវិហារ កុដិ និងឧបត្ថម្ភដល់ជនក្រីក្រ នៅវត្តចន្ទ្រាស្វីសាមគ្គី ស្ថិតនៅក្នុងឃុំស្វាយជ្រៃ ស្រុកមេសាង ខេត្តព្រៃវែង ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

- ១-ព្រះតេជគុណ **សុន សន** ព្រះចៅអធិការវត្តចន្ទ្រាស្វីសាមគ្គី
- ២-លោក **ធួក សុផុន** អភិបាលរងខេត្តព្រៃវែង

**មាត្រា ២ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ដូចម្នាត្រា២
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៣៣/នៃ... ៧៧ គ ១៤៧



**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយស្ថាបនាជាតិ**

.....

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ .-**

ត្រូវបានបំពាក់ **មេដាយសាសនាជាតិ** ផ្តល់ជូនសប្បុរសជនចំនួន ០៨រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា នៅ **វត្តពោធិ៍បារាយ** (ហៅវត្តពោធិ៍) ស្ថិតនៅក្នុងឃុំសំរោងយា ស្រុកព្នក ខេត្តសៀមរាប ដែលមានរាយនាមដូចខាងក្រោម :

១-ឧបាលក <b>ហ៊ុម លេង្រ្ត</b>	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន ៦៥.០០០ ដុល្លារ
២-ឧបាលក <b>ឃ្មុំរាត ហែង</b>	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន ៥៦.០០០ ដុល្លារ
៣-ឧបាលក <b>ឱក តោត</b>	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន ២៣.០០០ ដុល្លារ
៤-ឧបាលក <b>ឱង សុខាត</b>	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន ២០.០០០ ដុល្លារ
៥-លោក <b>មេង សុំរា</b>	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន ១០.៧៦០ ដុល្លារ
៦-លោក <b>មេង សំហា</b>	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន ១០.០០៧ ដុល្លារ
៧-លោកស្រី <b>លីង សាខង</b>	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន ១០.០០០ ដុល្លារ
៨-លោក <b>លីង ឫទ្ធិ</b>	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន ១០.០០០ ដុល្លារ

**មាត្រា ២ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ដូចម្នាត្រា២
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
លេខ ២០៨ ៈ សហវ. ៈ ២០១៧

**ប្រកាស**  
**ស្តីពី**

**ការបង្កើតវដ្តទេសយុបប្រយោជន៍សម្រាប់ឆ្នាំ២០១៧**  
**របស់អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ**

**ទេសរដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ស្រុក រាជធានីភ្នំពេញ និង អង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៨៤១ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិលើឥណទានថវិការដ្ឋទេយ្យបុរេប្រទាន ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២៨០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការតែងតាំងរដ្ឋទេយ្យករមុនប្រទាននិងរដ្ឋទេយ្យករមុនប្រទានរបស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសារាចរណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្តីពី ការបង្កើតតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានសម្រាប់ថវិកាកម្មវិធី
- បានឃើញសេចក្តីណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីវិធាន និងនីតិវិធី នៃការរៀបចំ និងការអនុវត្តចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់ដំណើរការផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសេចក្តីណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ស្តីពីគោលការណ៍និងនីតិវិធីផ្ទៃក្នុងសម្រាប់ការអនុវត្តថវិកាកម្មវិធី របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**ប្រការ១.-**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាជំពូក២០ “ការទិញ” និងជំពូក២១ “សេវាកម្ម” នៅអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧សហវ.ប្រកចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

**ប្រការ២.-**

ចំនួនទឹកប្រាក់មួយដុំបដិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

**ប្រការ៣.-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។



**ប្រការ៤.-**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧

លោកជំទាវ ហ៊ុន សែន



**កន្លែងទទួល៖**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាមីអង្គភាពថវិកា
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានអគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

តារាងទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រីមាស និងឆ្នាំ ២០១៧

អន្តរាគមន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រីមាស និងឆ្នាំ ២០១៧

ឯកតា: រៀល

លេខកូដ	ឈ្មោះ	ឯកតា	ត្រីមាស					ភាគរយ
			១	២	៣	៤=២+៣	៥=៣/៤	
60	ការវិនិយោគ		1,506,000,000.0	1,409,900,000.0	854,100,000.0	555,800,000.0	213,525,000.0	112.65%
6001	ការវិនិយោគសម្រាប់សេវា		651,000,000.0	621,000,000.0	127,900,000.0	493,100,000.0	31,975,000.0	20.60%
60011	សម្រាប់សេវាសាងសង់ស្ថាប័ន		30,800,000.0	800,000.0	800,000.0	0.0	200,000.0	100.00%
60015	សម្រាប់សេវាសាងសង់ស្ថាប័ន		30,000,000.0	0.0	0.0	0.0	0.0	
6002	សម្រាប់សេវាសាងសង់ស្ថាប័ន		503,100,000.0	503,100,000.0	115,100,000.0	388,000,000.0	28,775,000.0	22.88%
60021	សម្រាប់សេវាសាងសង់ស្ថាប័ន		503,100,000.0	503,100,000.0	115,100,000.0	388,000,000.0	28,775,000.0	22.88%
6003	សម្រាប់សេវាសាងសង់ស្ថាប័ន		7,100,000.0	7,100,000.0	7,100,000.0	0.0	1,775,000.0	100.00%
60031	សម្រាប់សេវាសាងសង់ស្ថាប័ន		7,100,000.0	7,100,000.0	7,100,000.0	0.0	1,775,000.0	100.00%
6005	សម្រាប់សេវាសាងសង់ស្ថាប័ន		110,000,000.0	110,000,000.0	4,900,000.0	105,100,000.0	1,225,000.0	4.45%
60051	សម្រាប់សេវាសាងសង់ស្ថាប័ន		82,000,000.0	82,000,000.0	1,200,000.0	80,800,000.0	300,000.0	1.46%
60052	សម្រាប់សេវាសាងសង់ស្ថាប័ន		27,500,000.0	27,500,000.0	3,300,000.0	24,300,000.0	825,000.0	11.96%
60053	សម្រាប់សេវាសាងសង់ស្ថាប័ន		400,000.0	400,000.0	400,000.0	0.0	100,000.0	100.00%
61	ការវិនិយោគសម្រាប់សេវា		855,000,000.0	788,900,000.0	728,200,000.0	62,700,000.0	181,550,000.0	92.05%
6105	ការវិនិយោគសម្រាប់សេវា		17,200,000.0	17,200,000.0	17,200,000.0	0.0	4,300,000.0	100.00%
61057	ការវិនិយោគសម្រាប់សេវា		17,200,000.0	17,200,000.0	17,200,000.0	0.0	4,300,000.0	100.00%
6110	ការវិនិយោគសម្រាប់សេវា		57,000,000.0	57,000,000.0	4,300,000.0	52,700,000.0	1,075,000.0	7.54%
61103	ការវិនិយោគសម្រាប់សេវា		57,000,000.0	57,000,000.0	4,300,000.0	52,700,000.0	1,075,000.0	7.54%
6111	ការវិនិយោគសម្រាប់សេវា		500,000.0	500,000.0	500,000.0	0.0	125,000.0	100.00%
61111	ការវិនិយោគសម្រាប់សេវា		500,000.0	500,000.0	500,000.0	0.0	125,000.0	100.00%
6112	ការវិនិយោគសម្រាប់សេវា		894,600,000.0	694,600,000.0	694,600,000.0	0.0	173,650,000.0	100.00%
61121	ការវិនិយោគសម្រាប់សេវា		88,800,000.0	88,800,000.0	88,800,000.0	0.0	22,200,000.0	100.00%

*(Signature)*



ឆ្នាំ	កម្មវិធី	ឈ្មោះគម្រោង	ចំណាយប្រចាំឆ្នាំ	ថវិកា	សំណង	សំណង	សំណង	សំណង	សំណង	សំណង
61122	សេវាប្រឹក្សា	សេវាប្រឹក្សា	83,500,000.0	83,500,000.0	83,500,000.0	0.0	20,875,000.0	100.00%		
61123	សេវាប្រឹក្សា	សេវាប្រឹក្សា	522,300,000.0	522,300,000.0	522,300,000.0	0.0	130,575,000.0	100.00%		
6113	សេវាប្រឹក្សា	សេវាប្រឹក្សា	66,100,000.0	0.0	0.0	0.0	0.0			
61131	សេវាប្រឹក្សា	សេវាប្រឹក្សា	31,100,000.0	0.0	0.0	0.0	0.0			
61132	សេវាប្រឹក្សា	សេវាប្រឹក្សា	8,600,000.0	0.0	0.0	0.0	0.0			
61133	សេវាប្រឹក្សា	សេវាប្រឹក្សា	26,400,000.0	0.0	0.0	0.0	0.0			
6114	សេវាប្រឹក្សា	សេវាប្រឹក្សា	19,600,000.0	19,600,000.0	9,600,000.0	10,000,000.0	2,400,000.0	48.98%		
61142	សេវាប្រឹក្សា	សេវាប្រឹក្សា	19,600,000.0	19,600,000.0	9,600,000.0	10,000,000.0	2,400,000.0	48.98%		

បានឃើញ និង ពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ១១ ឆ្នាំ ២០១៧

ឧ. ឧត្តមសេនាធិការ

ឧត្តមសេនាធិការ

បានឃើញ និង ពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ១១ ឆ្នាំ ២០១៧

ឧ. ឧត្តមសេនាធិការ

ឧត្តមសេនាធិការ



បានឃើញ និង ពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ១១ ឆ្នាំ ២០១៧

ឧត្តមសេនាធិការ

ឧត្តមសេនាធិការ

បានឃើញ និង ពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ១១ ឆ្នាំ ២០១៧

ឧត្តមសេនាធិការ

ឧត្តមសេនាធិការ

ទីស្នាក់ការកណ្តាល

ឧត្តមសេនាធិការ

ឧត្តមសេនាធិការ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

លេខ...២១០.....សហវ.២១១៧

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**

**ការបង្កើតរដ្ឋធម្មនុញ្ញប្រធានថវិកាកម្ពុជា**  
**សម្រាប់ឆ្នាំ២០១៧ របស់ក្រសួងកិច្ចការនារី**

**ទេសរដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

**រដ្ឋមន្ត្រី**  
**ក្រសួងកិច្ចការនារី**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងកិច្ចការនារី

- បានឃើញអនុក្រឹត្យលេខ ៨២ ក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកា គណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។
- ប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងកិច្ចការនារី

**សម្រេច**

**ប្រការ១:**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទាន ជំពូក ៦០ “ការទិញ” ជំពូក៦១ “សេវាកម្ម” នៅក្រសួងកិច្ចការនារី សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសអន្តរក្រសួងនេះ។

**ប្រការ២:**

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

**ប្រការ៣:**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍។

**ប្រការ៤:**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកថវិកា អគ្គនាយករដ្ឋបាលនិងកិច្ចការទូទៅ នាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់ របស់ក្រសួងកិច្ចការនារី ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងកិច្ចការនារី ត្រូវទទួល បន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ✓  
**លោកជំទាវ ហ៊ុន សែន**  
 បណ្ឌិត. អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ✓  
**អ៊ុន កន្សាជាតិ**

**បង្គាប់ជូន**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ៨
- រាជកិច្ច
- ឯកសារ
- កាលប្បវត្តិ

44 ✓

**ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ**

**នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់**

**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**ការវិនិយោគសាងសង់ប្រព័ន្ធធារាសាស្ត្រស្រូវ**

**សម្រាប់ឆ្នាំ២០១៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ**

ជំពូក	គណនី	អនុគណនី	តារាងរាយប្រយោជន៍	ឆ្នាំ ២០១៧						ភាគរយ
				១	២	៣	៤=២-៣	៥=៣/៤	៦=៣/៦	
			<b>សរុប</b>	9,379,000,000	8,084,000,000	6,173,430,000	1,910,570,000	1,543,357,500	76%	
60			<b>ការទិញ</b>	2,129,700,000	834,700,000	204,700,000	630,000,000	51,175,000	25%	
	6001		សម្ភារៈផ្គត់ផ្គង់ថវិកា	730,000,000	80,000,000	80,000,000	0	20,000,000	100%	
		60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈ និង អនាម័យ	25,000,000	25,000,000	25,000,000	0	6,250,000	100%	
		60012	សម្ភារៈផ្គត់ផ្គង់សម្រាប់ទំនាក់ទំនង	30,000,000	30,000,000	30,000,000	0	7,500,000	100%	
		60014	សម្ភារៈផ្គត់ផ្គង់សម្រាប់សម្ភារៈឧករណ៍	25,000,000	25,000,000	25,000,000	0	6,250,000	100%	
		60015	ប្រើប្រាស់ឧបករណ៍ និងប្រើប្រាស់	650,000,000	0	0	0	0	0%	
	6002		សម្ភារៈផ្គត់ផ្គង់រដ្ឋបាល	556,700,000	556,700,000	96,700,000	460,000,000	24,175,000	17%	

ជំពូក	គណនី	អនុគណនី	ពាក្យពន្យល់សង្ខេប	គណនីប្រភេទ					ភាគរយ
				១	២	៣	៤=២-៣	៥=៣/៤	
		60021	សម្ភារៈការិយាល័យ និងរថៈពុម្ព	546,700,000	546,700,000	86,700,000	460,000,000	21,675,000	16%
		60022	សៀវភៅមើល និងដាក់សារ	10,000,000	10,000,000	10,000,000	0	2,500,000	100%
	6004		សំបុត្របញ្ជីបញ្ជីបញ្ជី	20,000,000	10,000,000	10,000,000	0	2,500,000	100%
		60041	ដាក់សណ្ឋាន	10,000,000	10,000,000	10,000,000	0	2,500,000	100%
		60043	មេដាយ (គ្រឿងស្បែកយស)	10,000,000			0	0	
	6005		សម្ភារៈតូចតាច សម្ភារៈនិងគ្រឿងបរិក្ខារ	498,000,000	188,000,000	18,000,000	170,000,000	4,500,000	10%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេស	178,000,000	178,000,000	8,000,000	170,000,000	2,000,000	4%
		60052	សម្ភារៈមេ	80,000,000	0	0	0	0	0%
		60053	សម្ភារៈប្រើប្រាស់	10,000,000	10,000,000	10,000,000	0	2,500,000	100%
		60054	សម្ភារៈនិងឧបករណ៍អ៊ីកតូណុន	230,000,000	0	0	0	0	0%
	6006		ថាមពលនិងទឹក	325,000,000	0	0	0	0	0%
		60061	អគ្គិសនី	300,000,000	0	0	0	0	0%
		60062	ទឹក	25,000,000	0	0	0	0	0%
61			<b>សរុប</b>	<b>7,249,300,000</b>	<b>7,249,300,000</b>	<b>5,968,730,000</b>	<b>1,280,570,000</b>	<b>1,492,182,500</b>	<b>82%</b>

ជំពូក	គណនី	អនុគណនី	ពាក្យពន្យល់	គណនី					ភាគរយ
				១	២	៣	៤=២-៣	៥=៣/៤	
6101			កិច្ចសន្យានៃការផ្តល់សេវាកម្មជាមួយសហគ្រាស	6,000,000	6,000,000	6,000,000	0	1,500,000	100%
6102			ការជួលមធ្យោបាយដឹកជញ្ជូន	47,200,000	47,200,000	47,200,000	0	11,800,000	100%
6104			សេវាហិរញ្ញប្បទានបណ្តាលមកពីក្នុង និងក្រៅប្រទេស	694,200,000	694,200,000	694,200,000	0	173,550,000	100%
6105			ការថែទាំ និងជួសជុល	391,300,000	391,300,000	101,300,000	290,000,000	25,325,000	26%
61052			ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	50,000,000	50,000,000	10,000,000	40,000,000	2,500,000	20%
61054			ការថែទាំចរាចរណ៍ផ្សេងៗ	30,000,000	30,000,000	30,000,000	0	7,500,000	100%
61056			ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	250,400,000	250,400,000	50,400,000	200,000,000	12,600,000	20%
61057			ការថែទាំ និងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	50,900,000	50,900,000	900,000	50,000,000	225,000	2%
61058			ការថែទាំ និងជួសជុលផ្សេងៗ	10,000,000	10,000,000	10,000,000	0	2,500,000	100%
6110			ទំនាក់ទំនងសហគារណៈ និងផ្សេងៗ	2,028,600,000	2,028,600,000	1,083,508,000	945,092,000	270,877,000	53%
61101			សេវាហិរញ្ញប្បទានផ្សេងៗ	30,000,000	30,000,000	30,000,000	0	7,500,000	100%
61102			សេវាហិរញ្ញប្បទានផ្សេងៗ	56,000,000	56,000,000	56,000,000	0	14,000,000	100%
61103			ប្រជុំ សិក្ខាសាលាលើកទី ១	1,017,700,000	1,017,700,000	697,852,000	319,848,000	174,463,000	69%
61104			ចំណាយរៀបចំពិធីបុណ្យ	170,000,000	170,000,000	10,000,000	160,000,000	2,500,000	6%

ជំពូក	គណនី	អនុគណនី	តារាងមុខចំណាយ						ភាគរយ
			១	២	៣	៤=២-៣	៥=៣/៤*១០០		
		61105	ចំណាយវត្ថុអនុស្សាវរីយ៍ក្នុងនិងក្រៅប្រទេស	76,000,000	76,000,000	20,000,000	56,000,000	5,000,000	26%
		61107	ការយោសនា និងផ្សព្វផ្សាយព័ត៌មានសាធារណៈ	478,900,000	478,900,000	69,556,000	409,244,000	17,414,000	15%
		61108	សេវាប៊ិយទ័រនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	200,000,000	200,000,000	200,000,000	0	50,000,000	100%
	6111		<b>ចំណាយលើការងារសារព័ត៌មាននិងវាសារ</b>	<b>14,900,000</b>	<b>14,900,000</b>	<b>14,900,000</b>	<b>0</b>	<b>3,725,000</b>	<b>100%</b>
		61111	ចំណាយលើការងារសារព័ត៌មាន	11,700,000	11,700,000	11,700,000	0	2,925,000	100%
		61112	ចំណាយលើការទស្សនាផ្ទៃក្នុង	3,200,000	3,200,000	3,200,000	0	800,000	100%
	6112		<b>ចំណាយទូទាត់សេវាប៊ិយរបស់កម្មក្រុមប្រទេស</b>	<b>3,373,100,000</b>	<b>3,373,100,000</b>	<b>3,347,622,000</b>	<b>25,478,000</b>	<b>836,905,500</b>	<b>99%</b>
		61121	សេវាប៊ិយដឹកជញ្ជូន	696,700,000	696,700,000	692,020,000	4,680,000	173,005,000	99%
		61122	សេវាប៊ិយរបស់កម្មក្រុម	375,800,000	375,800,000	372,680,000	3,120,000	93,170,000	99%
		61123	សេវាប៊ិយស្នាក់នៅ	2,300,600,000	2,300,600,000	2,282,922,000	17,678,000	570,730,500	99%
	6113		<b>ចំណាយទូទាត់សេវាប៊ិយរបស់កម្មក្រៅប្រទេស</b>	<b>614,000,000</b>	<b>614,000,000</b>	<b>614,000,000</b>	<b>0</b>	<b>153,500,000</b>	<b>100%</b>
		61131	សេវាប៊ិយដឹកជញ្ជូន	220,000,000	220,000,000	220,000,000	0	55,000,000	100%
		61132	សេវាប៊ិយរបស់កម្មក្រុម	194,000,000	194,000,000	194,000,000	0	48,500,000	100%



ជំពូក គណនី	អនុគណនី	តារាងរាយមុខចំណាយ	ឆ្នាំ ២០១៧					ភាគរយ
			គណនី ២០១៧	គណនី ២០១៧	គណនី ២០១៧	គណនី ២០១៧	គណនី ២០១៧	
	១១៣៣	សេវាហិរញ្ញវត្ថុ	១	២	៣	៤-២-៣	៥-៣/៤	៦-៣/២
			200,000,000	200,000,000	200,000,000	0	50,000,000	100%
	៦១១៤	សេវាហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការ និងប្រតិបត្តិការ ប្រតិបត្តិការ	១	២	៣	៤-២-៣	៥-៣/៤	៦-៣/២
			80,000,000	80,000,000	60,000,000	20,000,000	15,000,000	75%
	៦១១៤	សេវាហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការ និងប្រតិបត្តិការ ប្រតិបត្តិការ	80,000,000	80,000,000	60,000,000	20,000,000	15,000,000	75%

ថ្ងៃទី ២១ ខែ ២០១៧

អគ្គនាយក

ស្រី ឃី ឃី

ថ្ងៃទី ២១ ខែ ២០១៧

អគ្គនាយក

គង់ សំផុន

ថ្ងៃទី ២១ ខែ ២០១៧

អគ្គនាយក

អគ្គនាយកស្នងការ និង អគ្គនាយកដ្ឋាន

ថ្ងៃទី ២១ ខែ ២០១៧

អគ្គនាយក

ស្រី ឃី ឃី

ថ្ងៃទី ២១ ខែ ២០១៧

អគ្គនាយក

អគ្គនាយកស្នងការ និង អគ្គនាយកដ្ឋាន

ស្រី ឃី ឃី



រក្សាសិទ្ធិ និងបោះពុម្ពដោយ  
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ  
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី